

ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

សាកលវិទ្យាល័យវ៉ាន់ដា

VANDA UNIVERSITY



សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ

នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារ

វឌ្ឍនៈអាស៊ី បំភាគ

PROCEDURES FOR RECEIVING BANK DEPOSITS OF

ADVANCED BANK OF ASIA LIMITED

ជំនាញ ហិរញ្ញវត្ថុ និងធនាគារ

រាជធានីភ្នំពេញ-ឆ្នាំ២០២៥

PHNOM PENH-2025



ក្រសួងអប់រំ យុវជន និងកីឡា

MINISTRY OF EDUCATION YOUTH AND SPORTS

សាកលវិទ្យាល័យវ៉ាន់ដា

VANDA UNIVERSITY



សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ

នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារ

វឌ្ឍនៈអាស៊ី បំភាត់

PROCEDURES FOR RECEIVING BANK DEPOSITS OF

ADVANCED BANK OF ASIA LIMITED

គ្រូបណ្ឌិត៖ កែវ ពៅវិធី

ជំនាញ ហិរញ្ញវត្ថុ និងធនាគារ

រាជធានីភ្នំពេញ-ឆ្នាំ២០២៥

PHNOM PENH-2025



**គណៈកម្មការត្រួតពិនិត្យសារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាន់ទី២២
ប្រធានបទ៖ នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់**

គណៈកម្មការវាយតម្លៃទី១

បេក្ខបណ្ឌិត មាស សំណាង

គ្រូណែនាំ

កែវ ពៅវិទ្ធី

គណៈកម្មការវាយតម្លៃទី៣

បេក្ខបណ្ឌិត យ៉ែម សុខហៀក

គណៈកម្មការវាយតម្លៃទី២

បេក្ខបណ្ឌិត យ៉ាក វុទ្ធី

ប្រធានគណៈកម្មការវាយតម្លៃ និងជំនាយក
មជ្ឈមណ្ឌលស្រាវជ្រាវ

បណ្ឌិត សេង សំអឿន

អនុប្រធានគណៈកម្មការវាយតម្លៃ និងជំនាយករង
មជ្ឈមណ្ឌលស្រាវជ្រាវ

បេក្ខបណ្ឌិត ស្រេង ផល្លា



សាកលវិទ្យាល័យវ៉ាន់ដា

បណ្ឌិត ហេង វ៉ាន់ដា

សាកលវិទ្យាល័យវ៉ាន់ដា

បណ្ឌិត ហ៊ុំ គុជគន្ធលីនណា

អារម្ភកថា

ក្រោយពីបានសិក្សាថ្នាក់បរិញ្ញាបត្រ ជំនាញហិរញ្ញវត្ថុ និងធនាគារ នៅសាកលវិទ្យាល័យវ៉ាន់ដា អស់រយៈពេល៤ឆ្នាំសិក្សារួចមក ក្រុមយើងខ្ញុំបានទទួលនូវចំណេះដឹងជាច្រើនដែលពាក់ព័ន្ធនឹងមុខវិជ្ជាហិរញ្ញវត្ថុ និងធនាគារ ជាពិសេស ក្រុមយើងខ្ញុំបានយល់ច្បាស់ថា ជំនាញហិរញ្ញវត្ថុ និងធនាគារ គឺជាជំនាញមួយដែលមានសារៈសំខាន់សម្រាប់ទីផ្សារនាពេលបច្ចុប្បន្ន ក្នុងនោះស្ថាប័នរដ្ឋក្តី ឯកជនក្តី ឬអង្គការក្រៅរដ្ឋាភិបាលក្តី សុទ្ធតែត្រូវអនុវត្តកិច្ចការគណនេយ្យដូចគ្នា។ ដោយឡែកដើម្បីឱ្យការសិក្សារបស់និស្សិត កាន់តែមានគុណភាពខ្ពស់ សាកលវិទ្យាល័យវ៉ាន់ដា បានបញ្ចូលនូវមុខជំនាញសំខាន់ៗដែលពាក់ព័ន្ធនឹងការងារគណនេយ្យ តាមកម្មវិធីសិក្សាក្នុងឆ្នាំសិក្សាទី១ រហូតដល់ឆ្នាំសិក្សាទី៤។

គ្រប់មុខវិជ្ជាទាំងអស់ សុទ្ធតែមានសារៈសំខាន់ក្នុងការត្រួតត្រាយន្ត្រីនិស្សិតឱ្យបានយល់ច្បាស់ពីការអនុវត្តការងារគណនេយ្យ ពីការចាប់ផ្តើមរៀបចំផែនការ ការអនុវត្ត ការបញ្ចប់ និងត្រួតពិនិត្យ វាយតម្លៃ ព្រមទាំងផ្តល់ជាអនុសាសន៍នៅក្នុងការងារគណនេយ្យ ដើម្បីពង្រឹងប្រសិទ្ធភាពគ្រប់គ្រងនៅក្នុងស្ថាប័នខ្លួនក្នុងន័យឆ្លើយតប ឱ្យបានល្អប្រសើរនឹងគោលនយោបាយរបស់រាជរដ្ឋាភិបាលដែលបានដាក់ចេញ។ ដោយក្រុមយើងខ្ញុំសង្កេតឃើញថា កិច្ចការងារមួយនេះ មានសារៈសំខាន់ខ្លាំង ស្របពេលនៃការសរសេរសារណាបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្របានមកដល់ ទើបក្រុមយើងខ្ញុំសម្រេចចិត្តជ្រើសរើសនូវប្រធានបទមួយស្តីពី **“នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់”** យកមកធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងក្នុងគោលបំណងឱ្យអ្នកស្រាវជ្រាវទាំងអស់ឱ្យយល់កាន់តែស៊ីជម្រៅពីការរៀបចំសារណា និងប្រសិទ្ធភាពនៃការទទួលប្រាក់បញ្ញើ។ ក្រុមយើងខ្ញុំសង្ឃឹមថា ការរៀបចំសារណាមួយនេះឡើងនឹងបានចូលរួមចំណែកមួយក្នុងការស្រាវជ្រាវរបស់និស្សិតជំនាន់ក្រោយៗ ព្រមទាំងអ្នកស្រាវជ្រាវដទៃទៀតដែលមានគោលបំណងសិក្សាស្វែងយល់ពីកិច្ចការនេះ។

ជាទីបញ្ចប់ក្រុមយើងខ្ញុំ សូមមេត្តាខន្តី អភ័យទោស ពីសំណាក់លោកគ្រូ អ្នកគ្រូ រៀបច្បង និងអ្នកអានទាំងអស់នូវរាល់កំហុសឆ្គងដែលកើតមានដោយអចេតនានៅក្នុងសារណានេះ ហើយក្រុមយើងខ្ញុំរីករាយនឹងទទួលយករាល់ការរិះគន់ក្នុងន័យស្ថាបនា ដើម្បីឱ្យការរៀបចំលើកក្រោយទៀតមានភាពកាន់តែល្អប្រសើរ។

បេតិកភណ្ឌ



ឡេង សារ៉េន
ID: B22/1343



ឈៀក ឌុកិមាធី
ID: B22/1774



លី ផល្លា
ID: B22/1566



ផុន ស្រីស្លោក
ID: B22/1626



ដាក់ សោតា
ID: B22/2106

សេចក្តីថ្លែងអំណរគុណ

ក្រុមយើងខ្ញុំជានិស្សិតនៃសាកលវិទ្យាល័យវ៉ាន់ដា ថ្នាក់បរិញ្ញាបត្រ ជំនាន់ទី២២ ជំនាញហិរញ្ញវត្ថុ និងធនាគារ។

សូមសំដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ និងថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះ

ក្រុមគ្រួសារដែលបានជួយឧបត្ថម្ភ គាំទ្រ ទាំងសម្ភារៈ ថវិកា និងស្មារតី ជំរុញលើកទឹកចិត្ត ដល់ក្រុមយើងខ្ញុំ ក្នុងការសិក្សារៀនសូត្រ ដើម្បីទទួលបានចំណេះដឹងរហូតមកដល់សព្វថ្ងៃនេះ។ ក្នុងនោះក្រុមយើងខ្ញុំសូមសំដែងនូវការគោរព និងកតញ្ញតាមយ៉ាងជ្រាលជ្រៅបំផុត ដល់អ្នកមានគុណ ដែលបានផ្តល់កំណើតដល់យើងខ្ញុំគ្រប់រូប និងសូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់បណ្តាសាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ ទាំងអស់ដែលបានបណ្តុះបណ្តាលក្រុមយើងខ្ញុំនាពេលកន្លងមក។

ក្រុមយើងខ្ញុំ សូមសំដែងនូវការគោរពដ៏ខ្ពង់ខ្ពស់ជ្រាលជ្រៅ ដល់ឯកឧត្តមបណ្ឌិត **ហេង ភ័ក់** សាកលវិទ្យាធិការនៃសាកលវិទ្យាល័យវ៉ាន់ដា ដែលបានផ្តល់ទឹកនៃបណ្តុះបណ្តាល ព្រមទាំងផ្តល់បទពិសោធន៍យ៉ាងច្រើនដល់យើងខ្ញុំ។

សូមគោរពថ្លែងអំណរគុណចំពោះលោកគ្រូ **កែវ ពេរវិធី** ជាសាស្ត្រាចារ្យណែនាំ ដែលបានជួយជ្រោមជ្រែង បង្ហាត់បង្ហាញសព្វបែបយ៉ាង ដើម្បីជួយដល់ក្រុមយើងខ្ញុំបញ្ចប់កិច្ចការសារណានេះជាស្ថាពរ។

សូមគោរពថ្លែងអំណរគុណដល់សាស្ត្រាចារ្យ និងបុគ្គលិកនៃសាកលវិទ្យាល័យវ៉ាន់ដាទាំងអស់ដែលបានខិតខំប្រឹងប្រែងក្នុងការបង្ហាត់បង្ហាញ លើកទឹកចិត្ត អនុគ្រោះដល់ក្រុមយើងខ្ញុំរហូតដល់ធ្វើឱ្យការសិក្សាបានបញ្ចប់ និងទទួលបានជោគជ័យគួរជាទីមោទនៈ។

ឆ្លៀតក្នុងឱកាសនេះដែរ ក្រុមយើងខ្ញុំសូមប្រសិទ្ធពរជ័យជូនដល់បុគ្គលទាំងអស់ខាងលើឱ្យជួបតែពុទ្ធពរឬនប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

អំណះអំណាច

ក្រុមយើងខ្ញុំជានិស្សិតបរិញ្ញាបត្រ ជំនាញហិរញ្ញវត្ថុ និងធនាគារនៃសាកលវិទ្យាល័យវ៉ាន់ដា ជំនាន់ទី២២៖ សូមធានាអះអាងថា ខ្លឹមសារសារណាក្រោមប្រធានបទស្តីអំពី “នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ ធនាគារវេឌ្ឍនៈអាស៊ី ចំកាត់”នេះគឺជាស្នាដៃរបស់ក្រុមនាងខ្ញុំដោយគ្មានការពាក់ព័ន្ធនឹងរបាយការណ៍ស្រាវជ្រាវ របស់អ្នកផ្សេងទៀត។ ទិន្នន័យ និងលទ្ធផលដែលទាក់ទងទៅនឹងការស្រាវជ្រាវ ដែលបានលើកឡើងនេះ ជាអត្ថបទស្រាវជ្រាវថ្មីសុទ្ធសាធ ដែលពុំធ្លាប់មានជនណាម្នាក់យកទៅប្រើប្រាស់ក្នុងការស្រាវជ្រាវពីមុនឡើយ។

ថ្ងៃពុធ ៨ កើត ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩

ថ្ងៃទី២៩ ខែតុលា ឆ្នាំ២០២៥

ហត្ថលេខាអំណាចក្រុម



ឈៀក ជុតិមាវត្តី

សេចក្តីសង្ខេបនៃការស្រាវជ្រាវ

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុឈានមុខមួយរបស់កម្ពុជា ដែលបានបង្កើតឡើងនៅឆ្នាំ1996 ជាបុត្រសម្ព័ន្ធរបស់ធនាគារជាតិកាណាដាមានទ្រព្យសកម្មជាង 321 ប៊ីលានដុល្លារអាមេរិកគិតត្រឹមថ្ងៃទី30 ខែមេសា ឆ្នាំ2024 រួមទាំងមានបណ្តាញធនាគារឆ្លើយឆ្លងដ៏ធំនៅទូទាំងពិភពលោក។ បច្ចុប្បន្នបានក្លាយជាធនាគារពាណិជ្ជធំបំផុតនៅកម្ពុជាគិតលើទ្រព្យសកម្ម ប្រាក់បញ្ញើ កម្ចីដុល និងប្រាក់ចំណេញដោយផ្អែកលើរបាយការណ៍ត្រួតពិនិត្យឆ្នាំ 2021 របស់ធនាគារជាតិនៃកម្ពុជា។

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ជាវិស័យមួយដែលមិនអាចខ្វះបានព្រោះធនាគារ គឺជាប្រព័ន្ធហិរញ្ញវត្ថុ និងមានទំនាក់ទំនងជាមួយទីផ្សារហិរញ្ញវត្ថុយ៉ាងមានប្រសិទ្ធភាពខ្លាំងបំផុត។ នៅក្នុងវិស័យធនាគារក៏មានសេវាជាច្រើនប្រភេទសម្រាប់បំពេញតម្រូវការជូនអតិថិជន។ នៅក្នុងនោះសេវាប្រាក់បញ្ញើ គឺជាសេវាកម្មមួយប្រភេទដែលមានសារៈសំខាន់ជាច្រើនសម្រាប់អង្គការ និងស្ថាប័នហិរញ្ញវត្ថុផ្សេងៗ។ ជាក់ស្តែងគោលបំណងនៃការស្រាវជ្រាវក្នុងប្រធានបទនេះ ក្រុមរបស់យើងខ្ញុំចង់បង្ហាញពីសារៈសំខាន់ដូចជា៖ ស្ថានភាពទូទៅ បេសកកម្ម ចក្ខុវិស័យ និងគុណតម្លៃ នៃការផ្តល់សេវាកម្មប្រាក់បញ្ញើ រួមទាំងសារៈប្រយោជន៍នៃការទទួលប្រាក់បញ្ញើ។ ដោយសារតែធនាគារ បានតាក់តែងបង្កើតគោលការណ៍ច្បាស់លាស់បានយ៉ាងមានប្រសិទ្ធភាពបែបនេះហើយទើបធ្វើឱ្យមានការរីកចម្រើនឥតឈប់ឈរនៃវិស័យហិរញ្ញវត្ថុ ហើយធនាគារក៏បានពង្រីកតាមសាខាជានិខេត្ត/ក្រុង ដើម្បីមាននិរន្តរភាពលើគ្រប់វិស័យ(បច្ចេកទេស,ការគ្រប់គ្រង,អង្គការហិរញ្ញវត្ថុ) ឱ្យមានកេរ្តិ៍ឈ្មោះកាន់តែល្អសុះសាយនៅក្នុងប្រទេស។

សរុបជារួមមក ការទទួលប្រាក់បញ្ញើគឺបានផ្តល់នៅអត្ថប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋក្នុងការថែរក្សាសាច់ប្រាក់ទុកឱ្យមានសុវត្ថិភាព និងបង្កើនសកម្មភាពការវិនិយោគ ដែលជម្រុញឱ្យសេដ្ឋកិច្ចជាតិមានចលនា នឹងកាន់តែលូតលាស់រីកចម្រើនទៅមុខមួយកម្រិតទៀត។

មាតិកា

ទំព័រ

អារម្ភកថា	i
រចនាសម្ព័ន្ធ	ii
សេចក្តីថ្លែងអំណរគុណ	iii
អំណះអំណាង	iv
សេចក្តីសង្ខេបនៃការស្រាវជ្រាវ	v
មាតិកា.....	vi

ជំពូកទី១ សេចក្តីផ្តើម

១.១ លំនាំបញ្ហានៃការស្រាវជ្រាវ	១
១.២ ចំណោទបញ្ហានៃការស្រាវជ្រាវ.....	១
១.តើលក្ខខណ្ឌនៃគណនីទទួលប្រាក់បញ្ញើនីមួយៗរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់មានអ្វីខ្លះ ?	
២.តើធនាគារវឌ្ឍនៈអាស៊ី ចំកាត់មាននីតិវិធីនៃការទទួលប្រាក់បញ្ញើយ៉ាងដូចម្តេច ?	
១.៣ គោលបំណងនៃការស្រាវជ្រាវ	១
១.៤ ទំហំដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ	២
១.៤.១ ទំហំដែនកំណត់	២
១.៤.២ វិសាលភាពនៃការស្រាវជ្រាវ.....	២
១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ	២
១.៦ សារៈសំខាន់នៃការស្រាវជ្រាវ.....	៣
១.៧ រចនាសម្ព័ន្ធនៃការស្រាវជ្រាវ.....	៤

ជំពូកទី២

នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារ

២.១ លក្ខណៈទូទៅនៃការទទួលប្រាក់បញ្ញើរបស់ធនាគារ	៥
២.១.១ និយមន័យធនាគារ.....	៥
២.១.២ ប្រវត្តិនៃធនាគារ	៦
២.១.៣ ទ្រឹស្តីនៃធនាគារ	៧
២.១.៤ មុខងារនៃធនាគារ	៧
២.១.៥ តួនាទីនៃធនាគារ	៨
២.១.៦ សារៈសំខាន់នៃធនាគារ	៩
២.២ គណនីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារ	៩

២.២.១ និយមន័យប្រាក់បញ្ញើ.....	៩
២.២.២ ប្រវត្តិនៃប្រាក់បញ្ញើ.....	១០
២.២.៣ ប្រភេទនៃប្រាក់បញ្ញើ.....	១១
២.២.៤ ផលប្រយោជន៍នៃប្រាក់បញ្ញើ.....	១៣
២.៣ នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារ.....	១៤
២.៣.១ និយមន័យនីតិ.....	១៤
២.៣.២ ប្រវត្តិនៃនីតិ.....	១៤
២.៣.៣ ទ្រឹស្តីនៃនីតិ.....	១៥

ជំពូកទី៣

នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់

៣.១ ស្ថានភាពទូទៅនៃធនាគារវឌ្ឍនៈអាស៊ី ចំកាត់.....	១៦
៣.១.១ ប្រវត្តិរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់.....	១៦
៣.១.២ ចក្ខុវិស័យ បេសកកម្ម គុណតម្លៃ របស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់.....	១៧
ក.ចក្ខុវិស័យ	១៧
ខ.បេសកកម្ម.....	១៧
គ.គុណតម្លៃ	១៧
៣.១.៣ រចនាសម្ព័ន្ធគ្រប់គ្រង តួនាទី និងភារកិច្ច របស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់.....	១៨
ក. រចនាសម្ព័ន្ធគ្រប់គ្រង.....	១៨
ខ. តួនាទីគណៈគ្រប់គ្រង.....	១៨
៣.២ លក្ខខណ្ឌនៃគណនីទទួលប្រាក់បញ្ញើនីមួយៗរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់.....	១៩
៣.២.១ គណនីបញ្ញើចរន្ត	១៩
៣.២.២ គណនីចរន្តPlus.....	១៩
៣.២.៣ គណនីលេខពិសេស.....	២១
៣.២.៤ គណនីជួញដូរតាមទូរស័ព្ទ.....	២១
៣.២.៥ គណនីសន្សំ.....	២៣
៣.២.៦ គណនីអនីតិជន.....	២៤
៣.២.៧ គណនីJunior.....	២៥
៣.២.៨ គណនីសន្សំតាមទូរស័ព្ទ	២៨
៣.២.៩ គណនីកាលកំណត់	២៩
៣.២.១០ គណនីកាលកំណត់តាមទូរស័ព្ទ.....	៣០
៣.២.១១ គណនីបត់បែនតាមប្រាក់រៀល	៣១
៣.២.១២ គណនីរួមតាមទូរស័ព្ទ.....	៣២
៣.៣ នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់.....	៣៣

៣.៣.១ ការបង្កើនការដៀកចិត្ត	៣៣
៣.៣.២ ការបម្រើសេវាអតិថិជន.....	៣៣
៣.៣.៣ ការផ្តល់អត្រាការប្រាក់	៣៣
៣.៣.៤ បណ្តាញ Easy Cash	៣៣
៣.៣.៥ ការដាក់ប្រាក់.....	៣៤
៣.៣.៦ តាមរយៈធនាគារវឌ្ឍនៈអាស៊ី ចំកាត់.....	៣៤
៣.៣.៧ តាមរយៈABA Mobile	៣៦
៣.៣.៨ គោលការណ៍នៃការទទួលប្រាក់បញ្ញើ	៣៦
ក.ព័ត៌មាន និងលក្ខខណ្ឌតម្រូវផ្សេងៗសម្រាប់បើកគណនីក្រៅប្រទេស	៣៨
៣.៣.៩ គុណសម្បត្តិ និងគុណវិបត្តិនៃការទទួលប្រាក់បញ្ញើ.....	៣៨
ក.គុណសម្បត្តិនៃការទទួលប្រាក់បញ្ញើ.....	៣៨
ខ.គុណវិបត្តិនៃការទទួលប្រាក់បញ្ញើ	៣៩

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

៤.១ ការវិភាគលើចំណុចខ្លាំង.....	៤០
៤.២ ការវិភាគលើចំណុចខ្សោយ	៤១

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន	៤២
៥.២ ការផ្តល់អនុសាសន៍	៤៣

ឯកសារយោង

ឧបសម្ព័ន្ធ

ជំពូកទី១ សេចក្តីផ្តើម

១.១ លំនាំបញ្ហានៃការស្រាវជ្រាវ

យោងតាមសេដ្ឋកិច្ចទីផ្សារសេរីនាពេលបច្ចុប្បន្ននេះ កម្ពុជាគឺជាប្រទេសមួយកំពុងមានការអភិវឌ្ឍនិងមានការរីកចម្រើនដោយទទួលបាននូវលទ្ធផលល្អប្រសើរ។ បន្ទាប់ពីមានសុខសន្តិភាព ស្ថិរភាពនយោបាយ និងសណ្តាប់ធ្នាប់សង្គមមក ប្រតិបត្តិការវិនិយោគហិរញ្ញវត្ថុមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ហើយបានបម្រើផលប្រយោជន៍ និងលើកកម្ពស់ជីវភាពប្រជាជនប្រកបដោយប្រសិទ្ធភាព។ ភាពរីកចម្រើននៃសេដ្ឋកិច្ចបានទាក់ទាញវិនិយោគិនពីក្នុង និងក្រៅប្រទេស ហើយកាន់តែមានការវិនិយោគកើនឡើង ដូច្នេះហើយ តម្រូវការផ្នែកហិរញ្ញវត្ថុទៅលើប្រព័ន្ធធនាគារបានធ្វើឱ្យមានចរន្តសាច់ប្រាក់កើតឡើងនៅក្នុងសេដ្ឋកិច្ច។

ទន្ទឹមនឹងការរីកចម្រើនលើគ្រប់វិស័យនេះផងដែរ ប្រព័ន្ធធនាគារត្រូវបានពង្រឹង និងធ្វើកំណែទម្រង់ជាបន្តបន្ទាប់ ដើម្បីឱ្យសាធារណៈជនទទួលបានទំនុកចិត្តកាន់តែខ្ពស់ទៅលើប្រតិបត្តិការរបស់ខ្លួន តាមរយៈការផ្តល់នូវសេវាកម្មជាច្រើនពីធនាគារ រួមមានដូចជា សេវាឥណទាន សេវាប្រាក់បញ្ញើ សេវាប្តូរប្រាក់ សេវាទូទាត់សាច់ប្រាក់ សេវាផ្ទេរប្រាក់ក្នុង និងក្រៅប្រទេស ព្រមទាំងសេវាកម្មផ្សេងៗជាច្រើនទៀតដើម្បីជួយសម្រួល និងឆ្លើយតបទៅនឹងតម្រូវការរបស់អតិថិជន ដែលត្រូវការដើមទុនជាពិសេសគឺ អ្នកវិនិយោគ។

ដោយយល់ឃើញថា វិស័យធនាគារ គឺជាស្ថាប័នហិរញ្ញវត្ថុដែលនាំមុខគេលើគ្រឹះស្ថាននានា ក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ហើយក្នុងនោះ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ជាធនាគារពាណិជ្ជដ៏ធំមួយដែលមានសក្តានុពល និងទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាជនកម្ពុជា និងអ្នកវិនិយោគបរទេស ទើបក្រុមយើងខ្ញុំបានជ្រើសរើសប្រធានបទ “នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់” យកមកធ្វើការស្រាវជ្រាវ។

១.២ ចំណោទបញ្ហានៃការស្រាវជ្រាវ

ជាការពិតណាស់បុគ្គល គ្រួសារ ឬអង្គការអាជីវកម្មទាំងអស់ តែងតែត្រូវការនូវការរក្សាសាច់ប្រាក់មានសុវត្ថិភាព និងមានទំនុកចិត្តខ្ពស់ ហើយផ្តល់នូវលក្ខណៈសម្បូរបែបក្នុងការប្រើប្រាស់សាច់ប្រាក់តាមតម្រូវការ គឺត្រូវជ្រើសរើសយកស្ថាប័នហិរញ្ញវត្ថុ ឬធនាគារណាមួយដែលទុកចិត្តសម្រាប់ដាក់ប្រាក់របស់ខ្លួន ក្នុងនោះធនាគារវឌ្ឍនៈអាស៊ី ចំកាត់ គឺជាធនាគារដែលមានប្រជាប្រិយភាព និងទទួលបានការគាំទ្រយ៉ាងច្រើនពីប្រជាជនកម្ពុជា។ ដើម្បីកាន់តែច្បាស់អំពីប្រភេទគណនីបញ្ញើ សេវាកម្ម និងនីតិវិធីអ្វីខ្លះដើម្បីអាចធ្វើប្រាក់នៅធនាគារបាន ទើបក្រុមខ្ញុំបាទ/នាងខ្ញុំបានលើកយកនូវសំណួរចំនួនពីរមកសិក្សាដូចខាងក្រោម៖

- ១.តើលក្ខខណ្ឌនៃគណនីទទួលប្រាក់បញ្ញើនីមួយៗរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់មានអ្វីខ្លះ?
- ២.តើនីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់មានអ្វីខ្លះ?

១.៣ គោលបំណងនៃការស្រាវជ្រាវ

ក្រុមយើងខ្ញុំបានលើកយកប្រធានបទ “នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់” យកមកចងក្រងឡើងធ្វើជាសារណា ដោយមាន គោលបំណងចង់អោយមិត្តអ្នកអាន និងសិក្សា ក៏ដូចជាសិស្សនិស្សិតទាំងអស់បានយល់ដឹងអោយកាន់តែច្បាស់អំពី ចំណុចដូចខាងក្រោម៖

- ផ្តល់ការយល់ដឹងពីបរិបទនៃធនាគារ វឌ្ឍនៈអាស៊ី ចំកាត់
- នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់
- អត្ថប្រយោជន៍នៃការទទួលប្រាក់បញ្ញើ
- ប្រភេទគណនីប្រាក់បញ្ញើរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់
- ផ្នែកនៃការទទួលប្រាក់បញ្ញើ
 - ការផ្សព្វផ្សាយអំពីការទទួលប្រាក់បញ្ញើ
 - នីតិវិធី និងដំណោះស្រាយនៃការទទួលប្រាក់បញ្ញើ
- ផ្នែកនៃការដាក់ប្រាក់បញ្ញើ
 - គោលការណ៍នៃការដាក់ប្រាក់បញ្ញើ
 - ប្រភេទអត្រាការប្រាក់នៃការដាក់ប្រាក់បញ្ញើ
 - ការទាក់ទាញចិត្តអតិថិជនឱ្យមកដាក់ប្រាក់បញ្ញើ
 - ស្វែងរកនូវចំណុចខ្លាំង និងចំណុចខ្សោយ នៃការគ្រប់គ្រងប្រាក់បញ្ញើ

១.៤ ទំហំដែនកំណត់ និងវិសាលភាពនៃការស្រាវជ្រាវ

១.៤.១ ទំហំដែនកំណត់ (Limitation)

ទីតាំងសិក្សាស្រាវជ្រាវ ប្រធានបទនេះ ធ្វើឡើងនៅធនាគារវឌ្ឍនៈអាស៊ី ចំកាត់សាខាខណ្ឌចំការមន ដែលមានអាសយដ្ឋាន អគារលេខ៧៨៧ មហាវិថីព្រះមុនីវង្ស កែង៤៦៦ ភូមិ៥ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

១.៤.២ វិសាលភាព (Scope)

យោងតាមប្រធានបទ ខាងលើ ដែលបានយកមកសិក្សា ស្រាវជ្រាវ វិភាគ និងបកស្រាយក្នុង ទំហំដែន កំណត់រង្វង់របស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ក្នុងឆ្នាំ២០២៣ ប៉ុណ្ណោះ។

១.៥ វិធីសាស្ត្រនៃការស្រាវជ្រាវ (Research Methodology)

ការសិក្សាស្រាវជ្រាវនេះ បានប្រើប្រាស់វិធីសាស្ត្រតាមបែបគុណវិស័យសម្រាប់រៀបរាប់ពីផលប្រយោជន៍ នៃ នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារពាណិជ្ជ ការប្រមូលទិន្នន័យធ្វើឡើងដោយផ្អែកសំណួរពីរខាងលើ។

សម្រាប់សំណួរស្រាវជ្រាវទី១៖ ពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវនេះ គឺប្រមូលទិន្នន័យតាមបែបគុណ វិស័យ ដោយធ្វើឡើងតាមរយៈការដកស្រង់ទិន្នន័យដែលមានស្រាប់ដូចជា៖ សៀវភៅសារណាជំនាន់ទី១៩ ក្នុងវិទ្យាស្ថាន , www.ababank.com សៀវភៅរូបិយវត្ថុ និងធនាគារ ភាគ២(Money&Banking Part2) សៀវភៅការគ្រប់គ្រងការវិនិយោគ (Investment Management) សម្រាប់លក្ខខណ្ឌនៃគណនីទទួលប្រាក់បញ្ញើ នីមួយៗរបស់ធនាគារពាណិជ្ជ ។

សម្រាប់សំណួរស្រាវជ្រាវទី២៖ ពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវនេះ គឺប្រមូលទិន្នន័យតាមបែប គុណវិស័យ ធ្វើឡើងតាមរយៈការដកស្រង់ទិន្នន័យដែលមានស្រាប់ពីគេហទំព័រដូចជា៖ Benefits of Bank Deposit (ផលប្រយោជន៍នៃការដាក់ប្រាក់បញ្ញើនៅធនាគារ), Legal definition (និយមន័យ នីតិ), សៀវភៅសារណា ជំនាន់១៩ សម្រាប់នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារពាណិជ្ជ ។

១.៦ សារៈសំខាន់នៃការស្រាវជ្រាវ (The Importance of Research)

ក្នុងការសិក្សា ស្រាវជ្រាវ សៀវភៅមួយក្បាលនេះ ក្រុមយើងខ្ញុំបានលើកទិដ្ឋភាពយមកបង្ហាញទាំងជាអក្សរនិងជាតួលេខ ក្នុងប្រធានបទនីតិវិធីនៃការទទួលបានប្រាក់បញ្ញើរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំណាត់ ទីស្នាក់ការកណ្តាល។ ដែលក្នុងកិច្ចការស្រាវជ្រាវនេះបានផ្តល់សារៈសំខាន់ជាច្រើនដូចជា៖

១.៦.១. សារៈសំខាន់ ចំពោះសមាជិកក្រុម

- យល់ដឹងពីស្ថានភាពក្នុងធនាគារ
- ទទួលបានចំណេះដឹង ផ្នែកនីតិវិធីនៃការទទួលបានប្រាក់បញ្ញើរបស់ធនាគារ
- យល់ពីគោលការណ៍នៃការដាក់និងទទួលបានប្រាក់បញ្ញើ
- ដឹងពីប្រភេទប្រាក់បញ្ញើ
- ដឹងពីអត្ថប្រយោជន៍នៃការដាក់ប្រាក់បញ្ញើ
- យល់ច្បាស់ពី អត្រាការប្រាក់នៃការដាក់ប្រាក់បញ្ញើ
- យល់ដឹងពីចំណុចខ្លាំង និងចំណុចខ្សោយ ក្នុងធនាគារ
- បង្កើនចំណេះខាងស្រាវជ្រាវឯកសារតាមប្រព័ន្ធ អ៊ីនធឺណែត
- បន្ថែមសមត្ថភាពផ្នែកវាយកុំព្យូទ័រ
- បង្កើនភាពច្នៃប្រឌិត
- មានភាពជិតស្និទ្ធនិងបង្កើនភាពសាមគ្គីភាពក្នុងក្រុម
- ផ្តល់ឯកសារសម្រាប់និស្សិតជំនាន់ក្រោយ
- ជាឯកសារសំខាន់សម្រាប់ការបញ្ចប់ថ្នាក់បរិញ្ញាបត្រ

១.៦.២. សារៈសំខាន់ ចំពោះ ធនាគារវឌ្ឍនៈអាស៊ី ចំណាត់

- ជួយផ្សព្វផ្សាយសេវាកម្មទទួលបានប្រាក់បញ្ញើរបស់ធនាគារ ជូនដល់អតិថិជន
- បង្កើនទំនុកចិត្តដល់អតិថិជន
- ទទួលបានភាពល្បីល្បាញ (ប្រវត្តិរបស់ធនាគារ សេវាកម្មក្នុងធនាគារ...)
- អាចទទួលបានអតិថិជនច្រើនជាងមុន។ល។

១.៦.៣. សារៈសំខាន់ ចំពោះសង្គម

- ភាពរីកចម្រើននូវវិស័យអប់រំក្នុងសង្គម ទទួលបានធនធានមនុស្សដែលមានសមត្ថភាព និងចំណេះដឹងក្នុងវិស័យធនាគារ
- ធនាគារជួយជំរុញសេដ្ឋកិច្ចក្នុងសង្គមរីកចម្រើន។ល។

១.៧. រចនាសម្ព័ន្ធនៃការស្រាវជ្រាវ (The organization of Research)

ក្នុងកិច្ចការស្រាវជ្រាវ នេះក្រុមនាងខ្ញុំបានបង្ហាញរចនាសម្ព័ន្ធនៃការស្រាវជ្រាវដូចខាងក្រោម៖

ជំពូកទី១ : សេចក្តីផ្តើម: បរិយាយសង្ខេបពីលំនាំបញ្ហា គោលបំណង មូលហេតុនៃការស្រាវជ្រាវ ចំណោទបញ្ហា ដែនកំណត់ និងវិសាលភាព ហេតុផលមួយចំនួនដែលធ្វើឱ្យមានការសិក្សាស្រាវជ្រាវ។

ជំពូកទី២ : ការរំលឹកទ្រឹស្តី: បង្ហាញពីនិយមន័យ ប្រវត្តិទូទៅដែលពាក់ព័ន្ធ នឹង ទ្រឹស្តីរបស់អ្នកប្រាជ្ញដែលពាក់ព័ន្ធនឹងការសិក្សាស្រាវជ្រាវ។

ជំពូកទី៣ : លទ្ធផលនៃការស្រាវជ្រាវ៖ បង្ហាញពីស្ថានភាពទូទៅរបស់ធនាគារ គោលការណ៍ នីតិវិធីក្នុង ការទទួលប្រាក់បញ្ញើរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់។

ជំពូកទី៤ : ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ៖ ជំពូកនេះយើងនឹងសិក្សាវិភាគទៅចំណុច ដែលបានអនុវត្តន៍ ជាក់ស្តែងក្នុងគោលបំណងវិភាគអោយឃើញនូវចំណុចខ្លាំង និងចំណុចខ្សោយទាំងឡាយ ដែលយើងបានចោទសួរក្នុងចំណោមបញ្ហាដើម្បីធ្វើការកែលម្អឡើងវិញ។

ជំពូកទី ៥ : សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍៖ សេចក្តីសន្និដ្ឋានទៅលើចំណុចទាំងអស់ ដែល នៅក្នុងអត្ថបទ និងផ្តល់អនុសាសន៍ទៅលើចំណុចដែលមានការកង្វះខាតដើម្បីធ្វើការកែលម្អ។

ជំពូកទី២

នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារ

២.១ លក្ខណៈទូទៅនៃការទទួលប្រាក់បញ្ញើរបស់ធនាគារ

២.១.១ និយមន័យធនាគារ

ធនាគារ គឺជាស្ថាប័នហិរញ្ញវត្ថុមួយ ដែលទទួលប្រាក់បញ្ញើ ដើម្បីដកតាមតម្រូវការ (ដូចជាសរសេរ មូលប្បទានបត្រ ផ្ទេរប្រាក់តាមប្រព័ន្ធអេឡិចត្រូនិច) ហើយនឹងផ្តល់ឥណទានទៅសាធារណៈជន និងអាជីវកម្ម (ផ្តល់ឥណទានដល់អាជីវកម្មឯកជន ដើម្បីពង្រីកសន្និធិរបស់ទំនិញនៅក្នុងហាងរបស់ពួកគេ ឬដើម្បីទិញសម្ភារៈ បរិក្ខារថ្មីៗ)¹។

ធនាគារ គឺជាគ្រឹះស្ថានហិរញ្ញវត្ថុដែលមានអាជ្ញាប័ណ្ណក្នុងការទទួលយកមូលប្បទានប័ត្រ និងប្រាក់បញ្ញើ សន្សំ និងធ្វើប្រាក់កម្ចី²។

តាមន័យសេដ្ឋកិច្ច ធនាគារ គឺជាស្ថាប័ន ឬ គ្រឹះស្ថានសម្រាប់ទទួលប្រាក់បញ្ញើ ឬ បណ្តាក់ទុនជា បណ្តាញប្រមូលប្រាក់សន្សំ ដែលឥតប្រើប្រាស់ ឬ ដែលនៅទំនេរនៅក្នុងសេដ្ឋកិច្ចយកទៅចែកចាយ នៅតាម គ្រប់វិស័យសេដ្ឋកិច្ចតាមការ ឥណទានដើម្បីលើកស្ទួយសកម្មភាព នឹងអភិវឌ្ឍសង្គម។ធនាគារគឺជាស្ថាប័នមួយ ដែលអនុញ្ញាត មនុស្សដាក់ប្រាក់ចូលទៅក្នុងគណនីមួយ (ហៅថាគណនីធនាគារ) សម្រាប់រក្សាសុវត្ថិភាព។ ធនាគារតែងតែផ្តល់សេវាកម្មទាក់ទងនឹងប្រាក់ផ្សេង ទៀតជាច្រើនដូចជា ទទួលប្រាក់បញ្ញើសន្សំពីសាធារណជន ការផ្តល់ប្រាក់កម្ចី ធ្វើប្រាក់ទៅមនុស្សផ្សេង ទៀត ការផ្លាស់ប្តូរវិក្កយបត្រជំនួសសម្រាប់វិក្កយបត្រតូច និងការផ្តល់កាត ឥណទាន ហើយក៏ជាអ្នកវិនិយោគលើ មូលបត្រមានតម្លៃ ដើម្បីស្វែងរកប្រាក់ចំណេញសម្រាប់ម្ចាស់ភាគហ៊ុន។ អគាររូបវន្តដែលផ្តល់សេវាទាំងនេះ ត្រូវបានគេហៅថាធនាគារហើយក្រុមហ៊ុនដែលគ្រប់គ្រងនិងដំណើរការស្ថាប័ន ទាំងនេះត្រូវ បានគេហៅថា ធនាគារផងដែរ³។

ធនាគារពាណិជ្ជ គឺជាស្ថាប័នហិរញ្ញវត្ថុដែលផ្តល់នូវសេវាហិរញ្ញវត្ថុ ដូចជាការផ្តល់ឥណទាន ការ ទទួលប្រាក់បញ្ញើ បម្រើសេវាទូទាត់ និងសេវាកម្មជាច្រើនទៀត។ ធនាគារពាណិជ្ជ គឺជានីតិបុគ្គលដែលមាន នីតិសម្បទាពិសេសក្នុងការអនុវត្តជាប្រក្រតី នូវប្រតិបត្តិការទាំងបីរបស់ធនាគារ គឺការផ្តល់ឥណទានគ្រប់ ប្រភេទចំពោះសាធារណជន ការទទួលប្រាក់បញ្ញើ និងការប្រព្រឹត្តិកម្ម និងដាក់អតិថិជនប្រើប្រាស់ មធ្យោបាយទូទាត់។ ធនាគារពាណិជ្ជ គឺជាស្ថាប័នដែលទទួលប្រាក់បញ្ញើ ផ្តល់កម្ចីអាជីវកម្ម និងផ្តល់សេវាកម្ម ទាក់ទងផ្សេងៗទៀត។ជានិច្ចកាល ធនាគារពាណិជ្ជ អនុញ្ញាតផ្តល់គណនីប្រាក់បញ្ញើជាច្រើនប្រភេទ ដូចជា គណនីមូលប្បទានបត្រ គណនីសន្សំ និងគណនីមានកាលកំណត់។ នៅពេលដែលធនាគារពាណិជ្ជផ្តល់សេវា

¹ WordPress. Khemsarith. (2016, October 4). *និយមន័យធនាគារ*. Retrieved from <https://khemsarith.wordpress.com/2016/10/04/និយមន័យធនាគារ-banking-definitions/> (Accessed February, 16 2025).
² Investopedia. Adam Barone. (28 March 2023). *និយមន័យធនាគារ ?*. Retire from <https://www.investopedia.com/terms/b/bank.asp> (Accessed February, 16 2025).
³ ស្រង លក្ខណា និង សែ ស្រីលីន. (២០២២). *នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារ អេស៊ីលីដាគីអិលស៊ីទីស្លាកាករណ្តាល*. សារណាបញ្ចប់ថ្នាក់បរិញ្ញបត្រ ជំនាញគណនេយ្យ ជំនាន់ទី២២. វិទ្យាស្ថានវ៉ាន់ដា. ទំព័រទី៥. ភ្នំពេញ។

ចាប់ផ្តើមទុកមាន ប្រាក់ និងគ្រឿងលម្អទុកក្នុងការមើលថែរបស់គាត់។ នៅពេលដែលការអនុវត្តនេះបានរីក រាលដាល ជាងមានបានចាប់ផ្តើមគិតប្រាក់អ្វីមួយសម្រាប់ការថែរក្សាប្រាក់ និងដុំមាស។ ជាកស្មតាងសម្រាប់ ទទួលវត្ថុមានតម្លៃ គាត់ចេញបង្កាន់ដៃ។ ដោយសារកាក់មាស និងប្រាក់គ្មានស្លាកសញ្ញារបស់ម្ចាស់ជាងមាស បានចាប់ផ្តើមគឺខ្លី។ដោយសារជាងមាសត្រូវបានរៀបចំដើម្បីផ្តល់អ្នកកាន់បង្កាន់ដៃ និង ចំនួនទឹកប្រាក់ស្មើគ្នា តាមតម្រូវការ ហើយបង្កាន់ដៃមាសបានក្លាយខ្លួនទៅដូចជាមូលប្បទានបត្រជាមធ្យោបាយនៃការដោះដូរ និង មធ្យោបាយទូទាត់។ ដំណាក់កាលបន្ទាប់ក្នុងការរីកចម្រើននៃធនាគារគឺអ្នកខ្ចីប្រាក់។ ជាងមាសបានរកឃើញថា ជាមធ្យមការដកកាក់មានចំនួន តិចជាងការដាក់ប្រាក់ជាមួយគាត់។ ដូច្នេះ គាត់បាន ចាប់ផ្តើមបង្កើនកាក់តាម កម្រិតដោយគិតការប្រាក់។ ក្នុងនាមជាអ្នកការពារ គាត់បានទុកប្រាក់មួយចំនួនក្នុងទុនបម្រុង។

ដូច្នេះជាងមាស-អ្នកខ្ចីប្រាក់បានក្លាយជាធនាគារិកដែលបាន ចាប់ផ្តើមអនុវត្តមុខងារពីរនៃធនាគារទំនើប គឺការទទួលប្រាក់បញ្ញើ និងប្រាក់កម្ចីជាមុន⁴។

២.១.៣ ទ្រឹស្តីនៃធនាគារ

ធនាគារ គឺនីតិបុគ្គលដែលមាននីតិសម្បទាពិសេស ក្នុងការរើសយកប្រតិបត្តិការធនាគារជាមុខរបរ ប្រក្រតី។ប្រតិបត្តិការដែលជាសកម្មភាពរបស់ធនាគាររួមមាន៖

- ការផ្តល់ឥណទានគ្រប់ប្រភេទចំពោះសាធារណៈជនដោយមានកម្រៃរាប់បញ្ចូលទាំងឥណទានភតិសន្យា និងការសន្យាតាមហត្ថលេខា។
- ប្រព្រឹត្តិកម្ម និងការដាក់អតិថិជនប្រើប្រាស់នូវមធ្យោបាយទូទាត់ ជារូបិយវត្ថុ ឬ រូបិយប័ណ្ណ⁵។

២.១.៤ មុខងារនៃធនាគារ

មុខងាររបស់ធនាគារមានច្រើនប្រភេទគឺ មុខងារឥណទាន, មុខងារទទួលប្រាក់បញ្ញើ, មុខងារទូទាត់, មុខងារជាធនាគារវិនិយោគ មុខងារធានារ៉ាប់រង មុខងារវិនិយោគ ឬផែនការហិរញ្ញវត្ថុ, មុខងារអចលនទ្រព្យ និងអភិវឌ្ឍន៍សហគមន៍ មុខងារគ្រប់គ្រងសាច់ប្រាក់ មុខងារធនាគារពាណិជ្ជកម្មមុខងារជាដើមសារមូលបត្រ។

❖ មុខងារឥណទាន Credit Function

ឥណទានគឺជាការផ្តល់របស់អ្វីមួយទៅ បុគ្គលណាម្នាក់ដែលតម្រូវហើយ តម្រូវសងត្រឡប់មកវិញ តាមលក្ខខណ្ឌមួយច្បាស់លាស់។ ឥណទានជាការស៊ើបអង្កេតលទ្ធភាពរបស់អ្នកខ្ចីក្នុងការសងបំណុលហើយ វាអាចជួយធនាគារសម្រេចចិត្តថាតើធនាគារគួរអនុញ្ញាត ផ្តល់កម្ចីអ្នកឬមិនគួរ។ ប្រសិនបើអ្នកមានឥណទាន ល្អវាជាការងាយស្រួលក្នុងការខ្ចីនិងអត្រាការប្រាក់ក៏ទាប។ ធនាគារនីមួយៗមានប្រព័ន្ធវាយតម្លៃខុសគ្នាប៉ុន្តែ ភាគច្រើនធនាគារពិនិត្យមើលកម្ចីធនាគារមុនរបស់អ្នក ប្រវត្តិសងប្រាក់ ចំណូលប្រចាំខែការងារ វត្ថុបញ្ចាំ។

❖ មុខងារទទួលប្រាក់បញ្ញើ Deposit Function

ប្រាក់បញ្ញើគឺជាការរក្សាប្រាក់នៅធនាគារដោយទទួលអត្រាការប្រាក់ ឬអត្ថប្រយោជន៍អ្វីមួយ។ ប្រភេទនៃប្រាក់បញ្ញើជាចម្បងៗមាន ២ ប្រភេទ៖

⁴ ស្រេង លក្ខណា និង សៃ ស្រីលីន. (២០២២). *នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារ អេស៊ីលីដាភីអិលស៊ីទីស្នាក់ការកណ្តាល*. សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រ ជំនាញគណនេយ្យ ជំនាន់ទី២២. វិទ្យាស្ថានវ៉ាន់ដា. ទំព័រទី៦. ក្នុងពេញ។

⁵ WordPress. Khemsarith. (2016, October 4). *ទ្រឹស្តីនៃធនាគារ*. Retire from <https://khemsarith.wordpress.com/2016/10/04> (Accessed February, 16 2025).

១.សន្សំ ៖ អ្នកអាចដាក់ប្រាក់ និងដកប្រាក់បានគ្រប់ពេលវេលា។

២.ប្រាក់បញ្ញើមានកាលកំណត់ ៖ អ្នកកំណត់ពេលវេលា និងមិនអាចដកវាចេញដល់កាលកំណត់ប៉ុន្តែអ្នកទទួលបានការប្រាក់ខ្ពស់។

❖ មុខងារទូទាត់ Payment Function

មូលបត្រគឺជាភារកិច្ចសន្យាហិរញ្ញវត្ថុដែលអាចជួញដូរបាន ដែលភារកិច្ចសន្យានេះ បញ្ជាក់ពីភាពជាម្ចាស់កម្មសិទ្ធិ ឬ ម្ចាស់បំណុលលើក្រុមហ៊ុនមួយហើយយើងក៏អាចធ្វើការជួញដូរមូលបត្រនេះបានដែរ។ មូលប្បទានបត្រធនាគារ ជាមូលបត្រដែលចេញដោយធនាគារជំនួសអតិថិជន លើការបញ្ជាទូទាត់ក្នុងចំនួនទឹកប្រាក់ជាក់លាក់ទៅកាន់បុគ្គលណាមួយ។អតិថិជនអាចធ្វើការទូទាត់ប្រាក់ទៅវិក្កយបត្រ ឬវត្ថុអ្វីមួយតាមរយៈធនាគារដោយប្រើប្រាស់គណនីធនាគារសម្រាប់ផ្ទេរប្រាក់^៦។

២.១.៥ តួនាទីនៃធនាគារ

ធនាគារ គឺជាគ្រឹះស្ថានសេវាហិរញ្ញវត្ថុ ដែលផលិតនិងលក់មូលធនជាសាធារណៈប្រកបទៅដោយវិជ្ជាជីវៈនិងបានដើរតួយ៉ាងសំខាន់នៅក្នុងផ្នែក សេដ្ឋកិច្ច និងពាណិជ្ជកម្ម។

❖ ធនាគារមានតួនាទីសំខាន់ៗដូចខាងក្រោម៖

តួនាទីអន្តរការី ៖ តួនាទីនេះ អនុវត្តការផ្ទេរប្រាក់សន្សំពីបណ្តាបុគ្គល គ្រួសារ និងបង្វែរពួកវាទៅជាការផ្តល់ឥណទានទៅបណ្តាបុគ្គល និងគ្រួសារ ដើម្បីធ្វើការវិនិយោគជាមួយនឹងគោលដៅបង្កើតប្រាក់ចំណេញ ឬលើកកម្ពស់ជីវភាពរស់នៅ។

តួនាទីទូទាត់៖ គឺជាការអនុវត្តនូវការទូទាត់ផ្សេងៗសម្រាប់ទំនិញ និងសេវាកម្មក្នុងនាមជាអតិថិជនរបស់ពួកគេ ដូចជាការចេញ និងការទូទាត់ដំរីមូលប្បទានបត្រផ្ទេរសាច់ប្រាក់ ការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិក និងការដកប្រាក់តាមប្រព័ន្ធម៉ាស៊ីនទំនើបអេធីអឹម(ATM)។

តួនាទីជាអ្នកធានា៖ ឈរពីខាងក្រោយអតិថិជនរបស់គេ ដើម្បីធ្វើការទូទាត់ ឬសងនូវបំណុលរបស់អតិថិជន នៅពេលដែលអតិថិជនទាំងនោះមិនអាចសងទៅម្ចាស់បំណុលរបស់គេក្នុងកាលៈទេសៈចៃដន្យដោយធនាគារគ្រាន់តែចេញនូវលិខិតឥណទាន ដើម្បីបង្ហាញនូវទឹកប្រាក់នៅក្នុងគណនីអតិថិជនរបស់គេ។

តួនាទីជាអ្នកធានា៖ ឈរពីខាងក្រោយអតិថិជនរបស់គេ ដើម្បីធ្វើការទូទាត់ ឬសងនូវបំណុលរបស់អតិថិជន នៅពេលដែលអតិថិជនទាំងនោះមិនអាចសងទៅម្ចាស់បំណុលរបស់គេក្នុងកាលៈទេសៈចៃដន្យដោយធនាគារគ្រាន់តែចេញនូវលិខិតឥណទាន ដើម្បីបង្ហាញនូវទឹកប្រាក់នៅក្នុងគណនីអតិថិជនរបស់គេ។

តួនាទីជាទីប្រឹក្សាលើការសន្សំ៖ ជួយដល់អតិថិជនលើការផ្តល់ការប្រឹក្សាយោបល់សម្រាប់គោលដៅរយៈពេលវែងក្នុងការធ្វើឱ្យមានជីវិតល្អប្រសើរ ដូចជាគម្រោងសាងសង់ ឬគម្រោងអាជីវកម្មផ្សេងៗ ដើម្បីជៀសវាងទុកប្រាក់សន្សំមិនចរនៅលើទីផ្សារ។

តួនាទីជាអ្នកថែរក្សាវត្ថុមានតម្លៃ៖ ទុកដាក់វត្ថុមានតម្លៃរបស់អតិថិជននិងវាយតម្លៃប្រកបដោយភាពសុក្រិតភាពនូវតម្លៃរបស់ទ្រព្យសកម្មឬទ្រព្យសម្បត្តិ ដែលធ្វើប្រតិបត្តិការនៅលើទីផ្សារ។

^៦ ស្រេង លក្ខណា និង សៃ ស្រីលីន. (២០២២). នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារ អេស៊ីលីដាកីអិលស៊ីទីស្លាកាករណ្តាល. សារណាបញ្ចប់ថ្នាក់បរិញ្ញបត្រជំនាញគណនេយ្យ ជំនាន់ទី២២. វិទ្យាស្ថានវ៉ាន់ដា. ទំព័រទី. ភ្នំពេញ។

តួនាទីជាភ្នាក់ងារ៖ ក្នុងនាមជាអ្នកតំណាងអតិថិជនដើម្បីចាត់ចែង និងការពារនូវទ្រព្យសកម្មរបស់ពួកគេឬចេញនិងលក់ ឬទទួលទូទាត់លក់ចេញនិងទិញចូលនូវប័ណ្ណភាគហ៊ុននានា។ ជាធម្មតា សកម្មភាពទាំងនេះត្រូវបានផ្តល់ដោយនាយកដ្ឋានសច្ចភាពរបស់ធនាគារ។

តួនាទីអ្នកអនុវត្តគោលនយោបាយ៖ ធ្វើប្រតិបត្តិការស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលក្នុងគោលបំណងមានកំណើនសេដ្ឋកិច្ច និងឈានទៅដល់គោលដៅដែលសង្គមចង់បាន⁷។

២.១.៦ សារៈសំខាន់នៃធនាគារ

វិស័យធនាគារ និងហិរញ្ញវត្ថុ ត្រូវបានចាត់ទុកជាវិស័យមួយ ដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយស្តារ និងជំរុញកំណើនពាណិជ្ជកម្ម ការវិនិយោគ និងសេដ្ឋកិច្ច ជាពិសេសនៅអំឡុងពេលសេដ្ឋកិច្ចកម្ពុជាជួបបញ្ហាប្រឈមនានាពីវិបត្តិខាងក្រៅ។ ដោយមើលឃើញពីសារៈសំខាន់របស់វិស័យធនាគារចំពោះសេដ្ឋកិច្ច បានជំរុញប្រទេសនីមួយៗត្រូវខិតខំ និងរិះរកវិធីធ្វើយ៉ាងណាទប់ស្កាត់កុំឱ្យវិស័យនេះជួបបញ្ហា និងជួលរលំ។ បច្ចុប្បន្នគ្រឹះស្ថានធនាគារនិង ហិរញ្ញវត្ថុកំពុងបម្រើសេវាយ៉ាងសម្បូររបបក្នុងតម្លៃប្រកួតប្រជែងខ្លាំងហើយអតិថិជនកំពុងប្រើប្រាស់សេវាគ្រប់ប្រភេទ គ្រប់ពេលវេលា គ្រប់ទីកន្លែង ក្នុងតម្លៃសេវាទាប និងទទួលបានអត្ថប្រយោជន៍ជាច្រើន ជាពិសេសការប្រាក់បានមកពីប្រាក់បញ្ញើ⁸។

២.២ គណនីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារ

២.២.១ និយមន័យប្រាក់បញ្ញើ

ប្រាក់បញ្ញើ គឺជាសេវាកម្មមួយរបស់ធនាគារក្នុងការទទួលយកនូវទឹកប្រាក់របស់សាធារណៈមករក្សាទុក និងផ្តល់ជូនសាធារណៈជនវិញតាមតម្រូវការឬជាបំណុលរបស់អតិថិជនដែលធនាគារត្រូវសង។

ប្រាក់បញ្ញើគឺជាការដាក់ប្រាក់ មូលបត្រ, ប្រាក់ចំណូល ដោយមានកិច្ចព្រមព្រៀងទាំងភាគីដាក់បញ្ញើ និងភាគីទទួលប្រាក់បញ្ញើ ដោយរក្សាទុកក្នុងរយៈពេលកំណត់ណាមួយ និងសងត្រឡប់មកនូវការប្រាក់ ឬវត្ថុរបស់អ្វីមួយ។ ប្រាក់បញ្ញើប្រតិបត្តិការ គឺសំដៅដល់ប្រាក់បញ្ញើរបស់អតិថិជនហិរញ្ញវត្ថុ និងមិនមែនហិរញ្ញវត្ថុដែលដាក់ប្រាក់ទុកនៅធនាគារសម្រាប់ទូទាត់។ ប្រាក់បញ្ញើនេះមានអត្រាលំហូរចេញ និងចូលដាក់លាក់នៅក្នុងរបាយការណ៍អនុបាតក្របខ័ណ្ឌសន្ទនីយភាព។ ប្រាក់បញ្ញើសម្រាប់ប្រតិបត្តិការជាមួយធនាគារទំនាក់ទំនងគឺសំដៅដល់ប្រាក់បញ្ញើដែលធនាគារមួយ (ធនាគារដាក់ប្រាក់បញ្ញើ-Respondent-Bank) ដាក់ប្រាក់ទុកនៅធនាគារផ្សេងទៀត(ធនាគារទំនាក់ទំនង-Correspondent Bank) សម្រាប់ការទូទាត់ និងផាត់ទាត់ជារូបិយប័ណ្ណ។ ធនាគារទទួលប្រាក់បញ្ញើ គឺជាធនាគារហិរញ្ញវត្ថុដែលមានសិទ្ធិទទួលប្រាក់បញ្ញើពីសាធារណៈជនតាមរយៈការផ្តល់សេវាកម្មប្រាក់បញ្ញើដូចជា គណនីបញ្ញើតាមត្រូវការ គណនីសន្សំ បញ្ញើមានការកំណត់⁹។



⁷ WordPress. Khemsarith. (2016, October 4). តួនាទីនៃធនាគារ. Retire from <https://khemsarith.wordpress.com/2016/10/04> (Accessed February, 16 2025).
⁸ Cambonomist. ខន ណារី (សារៈសំខាន់នៃធនាគារ) cambonomist.com/news/cambodias-banking-sector-is-becoming-more-prominent-on-the-international-stage/ (Accessed February, 16 2025).
⁹ ស្រេង លក្ខណា និង សៃ ស្រីលីន. (២០២២). នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារ អេស៊ីលីដាគីអិលស៊ីទីស្នាក់ការកណ្តាល. សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាន់ទី២២ ជំនាញគណនេយ្យ. វិទ្យាស្ថានវ៉ាន់ដា. ទំព័រទី១៤ ក្នុងចំណោមទំព័រ ១២

២.២.២ ប្រភេទនៃប្រាក់បញ្ញើ



ប្រាក់បានចាប់ផ្តើមបង្កើតឡើងនៅរង្វង់២៥០០ឆ្នាំមុនគ.ស កន្លងមកហើយជាមួយនិងការចាយប្រាក់កាក់ដំបូងដែល ប្រហែលជាប្រាំមួយទៅប្រាំពីរសតវត្សមុនគ.ស។ប្រាក់ត្រូវបានគេប្រើសម្រាប់ទូទាត់ទូទៅជាមួយនិងការចំណាយទៅលើទំនិញ ទូទាត់បំណុលក្នុងទីផ្សារ។ល។តាំងពីសម័យបុរាណមនុស្សបានធ្វើការផ្លាស់ប្តូរទំនិញគ្នាទៅវិញទៅមកទៅតាមភាពសមគួរនៃទំនិញនៅផ្សារ។ ផ្សារជា កន្លែងមួយដែលមនុស្សបានមកជួបជុំគ្នាដើម្បីធ្វើការផ្លាស់ប្តូរទំនិញគ្នា។ មានវត្ថុជាច្រើនដែលត្រូវបានធ្វើការ ដោះដូរនៅតាមទីផ្សារ ឧទាហរណ៍ បសុសត្វ ហើយនិងសត្វ ក្រមួន.....វត្ថុទាំងសុទ្ធតែបានបម្រើផលប្រយោជន៍ពួកគេទាំងអស់ ប៉ុន្តែ ជួនកាលមានវត្ថុខ្លះបានទាក់ទាញអារម្មណ៍ពួកគេ អោយដោះដូរ ដូចជា គុជខ្នង ឬ អង្កាំ ដែលត្រូវបានគេដូរជាមួយនិងរបស់ដែលមានប្រយោជន៍ជាច្រើនទៀត។ពេលនោះ លោហៈធាតុ ដែលជារូបធាតុដើមត្រូវបានបង្កើតសម្រាប់បង្កើតកាក់ធ្លាក់មកប្រភេទទីពីរ។ អ្នកវិទ្យាសាស្ត្រខាងរូបិយវត្ថុបានសិក្សាអំពីប្រវត្តិប្រាក់ និងភាពផ្សេងគ្នាទាំងអស់នៃលក្ខណៈរបស់វា។ គ្មានការប្តូរប្រាក់(ការផ្លាស់ប្តូរទំនិញ)ក្នុងសៀវភោនយោបាយ1:9(៣៥០មុនគ.ស)ទស្សនៈវិទូអាវីស្តូតបានសញ្ជឹងគិតពីប្រភេទនៃប្រាក់។ គាត់បានគិតមិនយល់ស្របជាខ្លាំងនិងការបង្កើតអោយមានប្រាក់ពីរប្រភេទអញ្ចឹងនោះ ទីមួយគឺការរស់នៅតាមគោលបំណងដើមជាអ្វីដែលមិនយល់ស្របនិងការច្នៃម៉ូត និងទីពីរ គឺសមត្ថភាពដើម្បីបង្កើតការប្រឆាំងដោយសារការលក់ទំនិញបើមិនដូច្នោះទេគឺត្រូវធ្វើការប្តូរទំនិញវិញ។ កិច្ចការនៃតម្លៃរូបិយវត្ថុបន្ទាប់គឺធ្វើយ៉ាងណាដើម្បីអោយវាមានភាពងាយស្រួលឡើងដូចជាការបង្កើតកាក់ ឬ លិខិតកិច្ចសន្យាដែលមានការឯកភាពពីមនុស្សផ្សេងៗទៀត និងពាណិជ្ជកម្មរបស់ពួកគេដែលទាក់ទងនិងការវិវត្តន៍សមត្ថភាពខាងចិត្តវិទ្យាទៅនិងកន្លែងពិតមួយផ្សេងទៀត ហើយនិងការនៅក្រៅច្បាប់ក្នុងក្របខណ្ឌនៃការដោះដូរ។ ជាមួយនិងការដោះដូរចំពោះកម្មសិទ្ធិរបស់បុគ្គលម្នាក់ៗដែលលើសចំនួន ដូចជាការវាស់គ្រាប់ធញ្ញជាតិ ឬ កម្រិតចំនួននៃបសុសត្វដែលអាចធ្វើការដោះដូរបានភ្លាមៗ សម្រាប់វត្ថុខ្លះដែលមានតម្លៃប្រហាក់ប្រហែលគ្នាអាចមានតម្លៃច្រើនជាងឬមានអត្ថប្រយោជន៍ច្រើនជាង ដូចជាដើងដីឥដ្ឋ ឬរបស់ផ្សេងទៀត.....។សមត្ថភាពបដិវត្តន៍នៃជំនួញគឺមានព្រំដែន គឺវាអាស្រ័យលើការចង់បានដែលកើតព្រមគ្នា។ អ្នកដែលលក់អាហារធុញជាតិ ត្រូវស្វែងរកអ្នកដែលចង់ទិញគ្រាប់ធុញជាតិ ហើយនិងអ្នកដែលអាចផ្តល់មកវិញនូវរបស់ខ្លះដែលអ្នកលក់នោះចង់ទិញមកវិញ។ ទីនោះមិនមានការវាស់តាមខ្នាតមាត្រាដ្ឋាននោះទេ ដែលទាំងអ្នកលក់ និងអ្នកទិញអាចដោះដូរគ្នាបានយ៉ាងទូលំទូលាយ អាស្រ័យទៅតាមការប្រែប្រួលតម្លៃរាល់គ្រប់ប្រភេទទំនិញនីមួយៗ និងការផ្តល់ភាពងាយស្រួលដល់ដៃគូប៉ុណ្ណោះ។ ការរិះគន់ដាវីដ គីនលីយ៍ (David Kinley) បានរកឃើញកំហុសអំពីទ្រឹស្តី

អាវិស្តូត ពីព្រោះអ្នកទស្សនវិទូប្រហែលជាខ្វះការយល់ដឹងគ្រប់គ្រាន់ពីវិធី និង ភាពងាយស្រួលប្រើក្នុងសង្គមមុន ដំបូងនោះ ហើយប្រហែលជាមានការគ្រោងទុកក្នុងគំនិតរបស់គាត់ពីបទពិសោធន៍ផ្ទាល់ខ្លួន និងការស្មានរបស់គាត់។ នៅក្នុងសៀវភៅរបស់គាត់ បំណុល៥០០០ឆ្នាំដំបូង ប្រហែលមនុស្សបានបដិសេធ និងសំណើដែលថាប្រាក់ ត្រូវបានបង្កើតឡើងដើម្បីជំនួសការដោះដូរទំនិញ។ បញ្ហាជាមួយកំណែប្រែថ្មីនៃប្រវត្តិសាស្ត្រ គាត់បាននឹក ឃើញដល់ខ្វះខាតនៃភស្តុតាងគាំទ្រ។ ការស្រាវជ្រាវរបស់គាត់បានបញ្ជាក់ឱ្យឃើញថា ដំណើរការរបស់សេដ្ឋកិច្ច បានដំណើរការជាធម្មតាទេ រហូតដល់ការចាប់ផ្តើមដំបូងនៃកំណែទម្រង់ដីក្នុងសង្គម ជាពេលដែលមនុស្សបាន ប្រើប្រព័ន្ធតំណទានយ៉ាងល្អិតល្អន់ ម្យ៉ាងវិញទៀត ដោយសារតែការដោះដូរទំនិញមិនសូវមានភាពងាយស្រួល ទើបគេមានគំនិតបង្កើតកាក់ឡើងមក ហើយពេលនោះដែលគេក៏បានបង្កើតកាក់ដែលមានទំហំ ទ្រង់ទ្រាយ និង ពណ៌ប្តូរភាពប្លែកៗពីគ្នាដើម្បីកំណត់តម្លៃរបស់វា។

ការស្រាវជ្រាវរបស់គាត់បានបង្ហាញថា "ភាពនៃសេដ្ឋកិច្ច" គឺជារឿងធម្មតា ភាគតិចនៃការចាប់ផ្តើមនៃ បញ្ហាដីក្នុងសង្គមជាលើកដំបូង ពេលមនុស្សចេះប្រើប្រាស់ប្រព័ន្ធតំណទានយ៉ាងល្អិតល្អន់។ ក្រាប៊ើ (Graeber) មានបំណងចង់ធ្វើលុយក្លាយជាក្រុមមួយនៃគណនេយ្យគឺបានបង្កើតភ្លាមៗ ពេលដែលគ្មានការ " ខ្ញុំជំពាក់ បំណុលអ្នកមួយ" កែប្រែទៅជាសញ្ញាណមួយចំនួននៃ " ខ្ញុំជំពាក់បំណុលអ្នកមួយនៃក្រុមនៃអ្វីមួយ" ក្នុង ការបង្ហាញនេះ ការលេចចេញឡើងនៃលុយជាលើកដំបូង គឺដូចជាតំណទាន និង ត្រឹមតែទទួលបាននូវមុខងារ បន្ទាប់នៃការផ្លាស់ប្តូរកម្រិតមធ្យម និង ការប្រមូលទុកនៃតម្លៃ។

ផ្ទុយពីគំនិតដែលគេនិយមគឺវាមិនមានភស្តុតាងក្នុងសង្គម ឬ ក្នុងសេដ្ឋកិច្ចដែលបានឆ្លើយតបដូចទៅនឹង ការប្តូរទំនិញនៅខាងដើម ជំនួស គ្មានសង្គមរូបិយវត្ថុណាធ្វើការលើគោលការណ៍ដ៏ទូលំទូលាយនិង ការផ្លាស់ប្តូរ ទម្រង់នៃផលិតផលនៃតម្រូវការទៅវិញទៅមក។ បើស្របទៅតាមក្រាប៊ើ (Graeber) ពេលជួបប្រទះការប្តូរទំនិញ វា តែងតែនៅជាមួយភាពប្លែកៗ ឬ ចុះថយនៃការបន្តដោយសត្រូវ។ ជាមួយនឹងក្រុមទាំង២នេះដែរមានការយល់ ព្រមក្នុងការលក់ និង ទិញទំនិញរៀងៗខ្លួន។ នេះគឺជាចំណេះដឹងដូចជាចំណេះដឹងដែលកើតព្រមគ្នា២នៃការ ចង់បាន។ តើអ្វីដែលមនុស្សចង់លក់ដោយពិតប្រាកដ ហើយអ្វីទៀតដែលមនុស្សចង់លក់? ក្នុងប្រព័ន្ធផ្លាស់ប្តូរ ទំនិញជាផ្នែកដែលល្អ និង បានផ្លាស់ប្តូរភ្លាមៗដោយមិនចាប់ប្រើលុយ។ មានការកើតឡើងរួមគ្នា២នៃការចង់បាន គឺលក្ខណៈដ៏ចាំបាច់មួយ¹⁰។

២.២.៣ ប្រភេទនៃប្រាក់បញ្ញើ

គ្រឹះស្ថានធនាគារបានផ្តល់សេវាប្រាក់បញ្ញើជាច្រើនប្រភេទ ស្របទៅតាមលក្ខណៈនៃការសន្សំនិង ការទូទាត់ប្រាក់ ចំពោះថ្លៃទំនិញនិងសេវាកម្មទាំងឡាយ ដែលប្រាក់បញ្ញើទាំងនោះមានពីរប្រភេទសំខាន់គឺ ប្រាក់បញ្ញើប្រតិបត្តិការ និងប្រាក់បញ្ញើមិនប្រតិបត្តិការ។

១ ប្រាក់បញ្ញើប្រតិបត្តិការ(Transaction Deposits)

ប្រាក់បញ្ញើប្រតិបត្តិការ គឺជាសេវាកម្មដ៏ចំណាស់មួយក្នុងចំណោមសេវាកម្មទាំងឡាយ ដែលផ្តល់ ដោយធនាគារ និងស្ថាប័នទទួលប្រាក់បញ្ញើ ពួកវាបានដាក់ចំណុលលើការទូទាត់ក្នុងនាមអតិថិជនទាំងអស់។ ប្រតិបត្តិការ ទាមទារអ្នក ផ្តល់សេវាកម្មធនាគារឬហិរញ្ញវត្ថុ គោរពទៅតាមការដកប្រាក់ភ្លាមៗក្នុងនាមបុគ្គល

¹⁰ Wikipedia. (2013, February 21). *ប្រវត្តិប្រាក់បញ្ញើ*. Retrieved from [https://km.wikipedia.org/wiki/ប្រវត្តិប្រាក់បញ្ញើ\(History_of_Money\)](https://km.wikipedia.org/wiki/ប្រវត្តិប្រាក់បញ្ញើ(History_of_Money)) (Accessed February, 25 2025).

ដោយអតិថិជនម្នាក់ឬដោយភាគីទី៣ ដែលត្រូវបានជ្រើសរើសដោយអតិថិជន ដើម្បីធ្វើជាអ្នកទទួលការដកមូលនិធិនោះ។ ប្រាក់បញ្ញើប្រតិបត្តិការរួមមាន ប្រាក់បញ្ញើតាមតម្រូវការគ្មានការប្រាក់ ដែលមិនផ្តល់ការទូទាត់ការប្រាក់ ប៉ុន្តែផ្តល់អតិថិជននូវសេវាទូទាត់ ការរក្សារបស់មូលនិធិ និងរក្សាការចុះបញ្ជីសម្រាប់ប្រតិបត្តិការរបស់មូលប្បទាបត្រ និងប្រាក់បញ្ញើតាមតម្រូវការមានការ ប្រាក់ ដែលផ្តល់ការប្រាក់ដល់អ្នកធ្វើប្រាក់តាមធម្មតា។

ក. ប្រាក់បញ្ញើតាមតម្រូវការគ្មានការប្រាក់(Noninterest-Bearing Demand Deposits)

ការទូទាត់ការប្រាក់ទៅលើប្រាក់បញ្ញើដកបន្ទាន់រយៈពេលខ្លី ធ្វើប៉ះពាល់ដល់សុវត្ថិភាពរបស់ធនាគារ។ គណនីមួយចំនួនដូចជា គណនីមូលប្បទាបត្រ ឬគណនីចរន្ត មិនទទួលបានការប្រាក់ពីធនាគារទេ ។ ទោះជាយ៉ាងណាក៏ដោយ ប្រាក់បញ្ញើតាមតម្រូវការ គឺជាប្រភពមូលនិធិរបស់ស្ថាប័នទទួលប្រាក់បញ្ញើ ដែលមានការប្រែប្រួល និងពិបាកក្នុងការព្យាករណ៍យ៉ាងខ្លាំង ដោយសារតែ កាលកំណត់សងមានសក្តានុពលរយៈពេលខ្លីបំផុត ព្រោះប្រាក់បញ្ញើទាំងនោះ អាចត្រូវបានគេដកដោយគ្មានការជូនដំណឹងមុនឡើយ។ ប្រាក់បញ្ញើតាមតម្រូវការគ្មានការប្រាក់ភាគច្រើន ត្រូវបានប្រតិបត្តិដោយក្រុមហ៊ុនអាជីវកម្មជាច្រើន។

ខ.ប្រាក់បញ្ញើតាមតម្រូវការមានការប្រាក់(Interest Bearing Demand Deposit)

បច្ចុប្បន្ននេះ អតិថិជនភាគច្រើនបានប្តូរមូលនិធិរបស់ពួកគេទៅជាប្រភេទនៃប្រាក់បញ្ញើមូលប្បទាបត្រ ហើយយ៉ាងហោចណាស់ក៏ទទួលបានការប្រាក់បន្តិចបន្តួចដែរ។ ប្រាក់បញ្ញើសន្សំមូលប្បទាបត្រមានទម្រង់ជាគណនីបញ្ជាដកប្រាក់អាចចរចារបាន(NOWs)។ គណនីនេះ គឺជាប្រាក់បញ្ញើសន្សំ មានការប្រាក់ ដែលផ្តល់សិទ្ធិធនាគារ ឬអ្នកផ្តល់សេវាដទៃទៀតដឹងជាមុនអំពីការដកប្រាក់មុននឹងអតិថិជនត្រូវដកប្រាក់។ NOWs អាចត្រូវបានគេប្រើដូចគណនីមូលប្បទាបត្រដែរ ដើម្បីទូទាត់ការទិញទំនិញនិងសេវាកម្មផ្សេងៗ។

២ ប្រាក់បញ្ញើមិនប្រតិបត្តិការ(Nontransaction Deposits)

ប្រាក់បញ្ញើមិនប្រតិបត្តិការឬប្រាក់បញ្ញើសន្សំ ត្រូវបានគេបង្កើតឡើង ដើម្បីប្រមូល មូលនិធិពីអតិថិជនទាំងឡាយ ដែលមានបំណងចង់សន្សំប្រាក់សម្រាប់ការចំណាយនៅពេលអនាគត ឬក្នុងករណីតម្រូវការហិរញ្ញវត្ថុបន្ទាន់។ ជាទូទៅប្រាក់បញ្ញើទាំងនេះមានអត្រាការប្រាក់ខ្ពស់ជាងការប្រាក់របស់ប្រាក់បញ្ញើប្រតិបត្តិការ។

ក.សៀវភៅប្រាក់បញ្ញើសន្សំ(Passbook Saving Deposit)

ធនាគារ ឬស្ថាប័នសន្សំផ្តល់ប្រាក់បញ្ញើជាមូលដ្ឋានមួយគឺគណនីចរន្ត ឬគណនីមូលប្បទាបត្រហេតុដូច្នោះវាគឺជាផែនការសន្សំប្រាក់របស់អតិថិជនទាំងឡាយ។ សៀវភៅប្រាក់បញ្ញើសន្សំ(Passbook Saving Deposit) ត្រូវបានគេ លក់អតិថិជនទាំងឡាយ ហើយអតិថិជនមានអភ័យឯកសិទ្ធិអាចដកប្រាក់បានដោយគ្មានការកំណត់ឡើយ។ ធនាគារ ឬគ្រឹះស្ថានទទួលប្រាក់បញ្ញើមួយចំនួន ក៏អាចទទួលបានការជូនដំណឹងមុនស្តីពីការដកប្រាក់របស់អតិថិជន ពីសៀវភៅប្រាក់បញ្ញើសន្សំផងដែរ ព្រោះគណនីនេះមានអត្រាការប្រាក់ទាប និងដើម្បីឱ្យអត្រាការប្រាក់មានស្ថេរភាព នៅពេលដែលមានបម្រែបម្រួលអត្រាការប្រាក់។ បុគ្គល អង្គការមិនស្វែងរកប្រាក់ចំណេញ និងរដ្ឋាភិបាល អាចបើកគណនីប្រាក់បញ្ញើសន្សំដូចអង្គការអាជីវកម្មបានដែរ ប៉ុន្តែនៅ

សហរដ្ឋអាមេរិច អង្គការអាជីវកម្មមិនអាចដាក់ប្រាក់លើសពីចំនួន \$150,000បានឡើយនៅក្នុងគណនីនេះ។ ធនាគារ និងស្ថាប័នសន្សំខ្លះ បានចេញរបាយការណ៍ប្រាក់បញ្ញើសន្សំជូនដល់អតិថិជន ដើម្បីដាក់ស្តុតាងដល់ ពួកគេដោយគណនាតាមប្រព័ន្ធកុំព្យូទ័រ។ អតិថិជនអាចទទួលបានរបាយការណ៍បោះពុម្ពប្រចាំខែ ដែលបង្ហាញពី ប្រាក់បញ្ញើ ការដកប្រាក់ ការប្រាក់សន្សំ និងសមតុល្យនៅក្នុងគណនីផ្សេងៗទៀត។

ខ.ប្រាក់បញ្ញើមានកាលកំណត់(Time Deposit)

ចំពោះបុគ្គល និងអង្គការអាជីវកម្មដែលមានទ្រព្យសម្បត្តិច្រើន ធនាគារ និងស្ថាប័នប្រាក់បញ្ញើផ្តល់ គណនីមានកាលកំណត់ដល់ពួកគេទាំងនោះ ដើម្បីសន្សំប្រាក់ ដែលមានអត្រាការប្រាក់ថេរ និងកាលកំណត់ សងថេរ ដែលជាធម្មតាកាលកំណត់សងមានរយៈពេល ៣០ ថ្ងៃ ៦០ ថ្ងៃ ៩០ ថ្ងៃ ឬ ១៨០ ថ្ងៃ ។ គណនីមាន កាលកំណត់អាចធ្វើប្រតិបត្តិការក្នុងរយៈពេលអប្បបរមាត្រឹម ៧ ថ្ងៃ ហើយ ប្រាក់មិនអនុញ្ញាតដកមុនកាល កំណត់បានឡើយ។

គ.វិញ្ញាបនបត្រនៃប្រាក់បញ្ញើ(Certificate of Deposit)

វិញ្ញាបនបត្រនៃប្រាក់បញ្ញើមានពីរប្រភេទគឺ វិញ្ញាបនបត្រប្រាក់បញ្ញើអាចលក់បាន និងវិញ្ញាបនបត្រ ប្រាក់បញ្ញើមិនអាចលក់។ វិញ្ញាបនបត្រប្រាក់បញ្ញើលក់ បានមានតម្លៃ \$100,000 បន្ថែមជាមួយឧបករណ៍ ផ្សេងៗ ដែលត្រូវបានទិញដោយក្រុមហ៊ុនសាជីវកម្ម ចំណែកវិញ្ញាបនបត្រប្រាក់បញ្ញើមិនអាចលក់វិញ ត្រូវ បានទិញដោយបុគ្គលទាំងឡាយ¹¹។

២.២.៤ ផលប្រយោជន៍នៃប្រាក់បញ្ញើ

ការទទួលប្រាក់បញ្ញើ គឺជាប្រតិបត្តិការមួយក្នុងចំណោមបីសំខាន់របស់ធនាគារ។ ប្រាក់បញ្ញើនេះត្រូវ បានប្រមូលផ្តុំប្រកបទុន ពីអ្នកដែលមានភាពលើសផ្នែកហិរញ្ញវត្ថុ ទៅប្រតិបត្តិការហិរញ្ញវត្ថុ ក្នុងការចាត់ចែងផ្តល់ ជាប្រាក់កម្ចី ដល់សហគ្រាសធុនតូច ឬមធ្យមជាដើម។ ការដាក់លុយនៅធនាគារនិយាយជាសាមញ្ញ គឺជាវិធីមួយ ដែលមានផលល្អសម្រាប់អ្នកដែលមានចំណេះជំនាញក្នុងការចែច្នៃលុយនោះទៅបង្កើតលុយទៀត ឬអាចនិយាយ បានថាបង្កើតជាការងារ ឬក៏ពង្រីកមុខរបរ។ ពោលគឺការធ្វើលុយនោះមានសកម្មភាពហិរញ្ញវត្ថុ និងមិនត្រូវបាន ខាតបង់ផ្នែកអត្រាការប្រាក់។ ជាការពិតណាស់ ការទុកដាក់លុយនៅផ្ទះគឺនឹងធ្វើតម្លៃលុយនោះបាត់បង់ ដោយសារ កត្តាអតិផរណា និងអត្រាប្តូរប្រាក់។ ដូច្នេះការដាក់លុយនៅធនាគារនិយាយជាសាមញ្ញ និង និយាយដោយឡែកថា ទោះជាការសន្សំមានការកំណត់ ឬក៏ជាការសន្សំចរន្តក៏ដោយ គឺសុទ្ធតែបានផ្តល់ផល ប្រយោជន៍ក្នុងវិស័យហិរញ្ញវត្ថុ និងជួយជំរុញសេដ្ឋកិច្ចលឿន ដោយលុយដែលធ្វើនោះមិនបានបាត់បង់តម្លៃផង ហើយអ្នកដែលខ្ចីយកទៅប្រើប្រាស់នោះក៏បានចំណេញពីការប្រើប្រាស់លុយនោះម្តងទៀត¹²។

¹¹ WordPress. Khem Sarith. (2016 October 10). *ប្រភេទប្រាក់បញ្ញើ*. Retrieved from <https://khemsarith.wordpress.com/2016/10/10> (Accessed February, 25 2025).

¹² HAPHA insider. (2020, June 30). *ផលប្រយោជន៍នៃការដាក់ប្រាក់បញ្ញើនៅធនាគារ*. Retrieved from <https://haphainsider.wordpress.com/2020/06/30/useful-of-bank-deposit/> (Accessed February, 25 2025).

២.៣ នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារ

២.៣.១ និយមន័យនីតិ

នីតិ មានន័យថា ឧបាយជាគ្រឿងណែនាំ បែបផែន ជាទំនើមទំនៀម ប្រពៃណី¹³។

នីតិ «ច្បាប់» ជាក្រឹត្យក្រម, ក្បួនប្រដៅមនុស្សឲ្យប្រព្រឹត្តអំពើល្អ និងជាគំរូ សម្រាប់ជាផ្លូវត្រួសត្រាយ មនុស្សឲ្យប្រតិបត្តិតាម ¹⁴។

២.៣.២ ប្រវត្តិនៃនីតិ

នៅសម័យសង្គមបុព្វកាលមនុស្សរស់នៅដោយគ្មានច្បាប់អ្វីទេ ប៉ុន្តែមនុស្សអាចរស់នៅជាមួយគ្នាបាន ហើយថែមទាំងមានការគោរពគ្នាទៅវិញទៅមកទៀតផង។ ការរស់នៅរបៀបនេះគឺជាការរស់នៅតាមប្រពៃណី ទំនៀមទម្លាប់ និងសាសនាជាដើម។ ប៉ុន្តែក្នុងពេលខ្លះក៏មានការរំលោភ ការធ្វើបាប ការជិះជាន់ ការកេងប្រវ័ញ្ច និង ការជំទាស់ប្រឆាំងគ្នាជានិរន្តរយផងដែរ។ ទង្វើបែបនេះធ្វើមនុស្សយល់ថាគួរតែរៀបចំមានធន្នៈរួមមួយ។ ធន្នៈរួមនេះគឺជាការរស់នៅរបស់មនុស្សតាមទម្លាប់ខាងលើមានការវិត្តន៍ទៅជាការរៀបចំនូវក្បួន ខ្នាតមួយចំនួន ដើម្បីជាការរក្សាទុកក៏ដូចជាការបន្តការគោរព នូវទំនៀមទម្លាប់ប្រពៃណីខាងលើនាពេលក្រោយៗមកទៀត។

កសុតាងជាក់ស្តែងជាច្រើនបានបង្ហាញឃើញថា ច្បាប់បានចាប់កើតឡើងតាំងពីយូរយារណាស់ មក ហើយ ពេលគឺតាំងពីសម័យដើមមកម៉្លេះ គឺតាំងពីសម័យមនុស្សចេះរួមរស់នៅជាមួយគ្នាជាក្រុម ជាពួក ជាកុលសម្ព័ន្ធដោយត្រូវមានក្រុមមេ មេពួក ឬមេកន្រ្តាញ (ស្តេចត្រាញ់)។ មេក្រុម មេពួក មេកន្រ្តាញ តែងតែ រិះរក គំនិត និងវិធានផ្សេងៗដើម្បីគ្រប់គ្រងកូនចៅរបស់ខ្លួន។ ការគ្រប់គ្រងនេះហើយដែលជាការកើតនៃច្បាប់មួយ ដែលមេក្រុម មេពួក មេកន្រ្តាញខ្លះគ្រប់គ្រងតាមបែបផ្តាច់ការ និងខ្លះមិនផ្តាច់ការ។ រហូតដល់មាន ការគ្រប់គ្រង ដោយព្រះរាជា ដែលព្រះរាជាធ្វើការគ្រប់គ្រងនគរ អំណាច ការពារតំណែង និងលើកកម្ពស់ ជីវភាពរស់នៅរបស់ ប្រជារាស្ត្របាន។ ទាំងនេះគឺជាការបញ្ជាក់អំពីភាពរីកចម្រើននៃច្បាប់។

យ៉ាងណាមិញនៅប្រទេសកម្ពុជា យើងអាចប្រមើលឃើញថា តើមានការលំបាកយ៉ាងណាខ្លះក្នុង បេសកកម្មសាងសង់ប្រសាទអង្គរវត្ត។ ជាការពិតណាស់នៅក្នុងដំណើរការនៃការសាងសង់អង្គរវត្ត គឺពិតជាមាន ការលំបាកយ៉ាងខ្លាំងទាំងបច្ចេកទេស ធនធាន និងការគ្រប់គ្រងពិសេសការសាងសង់។ ដើម្បីដោះស្រាយ បញ្ហា ទាំងនេះ គឺត្រូវទាមទារមាននូវច្បាប់នៃការគ្រប់គ្រងសង្គមមួយដ៏មានប្រសិទ្ធភាព និងស័ក្តិសិទ្ធិ។

¹³ Wiktionary. (2011, April 09). *និយមន័យ នីតិ*?. Retrieved from <https://km.wiktionary.org/wiki/នីតិ> (Accessed February, 25 2025).
¹⁴ Thmey Thmey. វិចិត្រក្រមសម្តេចព្រះសង្ឃរាជ ជួន ណាត. (2018, July 08). *និយមន័យនីតិ*?. Retrieved from <https://www.thmeythmey.com/detail/66525> (Accessed February, 25 2025).

ដូចនេះយើងអាចនិយាយជារួមបានថា ច្បាប់គឺពិតជាមានតាំងពីយូរយារណាស់មកហើយ គ្រាន់តែ យើងមិនមានឯកសារបញ្ជាក់ច្បាស់លាស់តែប៉ុណ្ណោះ ប៉ុន្តែយើងអាចមើលទៅលើភស្តុតាងមួយចំនួនដែល បន្សល់ទុកដូចជាប្រាសាទអង្គរវត្ត មហាកំពែងចិន...ដែលសុទ្ធតែជាភស្តុតាងបញ្ជាក់អំពីការកើតនៃច្បាប់¹⁵។

២.៣.៣ ទ្រឹស្តីនៃនីតិ

ទស្សនវិទូជនជាតិអង់គ្លេសមួយរូបឈ្មោះតូម៉ាសហ្សហ្សូ Thomas Hobbes (1588-1679) យល់ ឃើញថា “នៅក្នុងសភាពធម្មជាតិ មនុស្សគឺជាផ្តេចចក់ចំពោះមនុស្សដូចគ្នាឯង ។ការយល់ឃើញបែបនេះ ហើយដែលនាំ មនុស្សរស់នៅក្នុងសភាពក៏យខ្លាច ប្រុងប្រយ័ត្ន និងត្រៀមប្រយុទ្ធជានិច្ច។ ដើម្បីជៀសវាង បញ្ហានេះ គេគួរតែ បង្កើតច្បាប់ដើម្បីធានាសុវត្ថិភាពនិងសណ្តាប់ធ្នាប់។

- លក្ខណៈនៃនីតិ
 - មានលក្ខណៈទូទៅមិនចំពោះ
 - លក្ខណៈចំពោះឯកកត្តកូត
 - លក្ខណៈទណ្ឌកម្ម
 - លក្ខណៈចាប់បង្ខំ.....។
- តួនាទីរបស់នីតិ
 - ធ្វើមានរបៀបរៀបរយល្អក្នុងសង្គមជៀសវាងជម្លោះ ដោះស្រាយដោយសន្តិវិធី
 - ធ្វើមានប្រាស្រ័យទាក់ទងគ្នាល្អរវាងមនុស្ស និងមនុស្ស
 - កំណត់ព្រំដែនអំណាចនិងអំពើរបស់មេដឹកនាំ ហើយសម្រួលដល់តម្លៃនៃសីលធម៌
 - ការពារនិងផ្តល់សេរីភាពដល់បុគ្គលម្នាក់ៗ
 - មិនមេដឹកនាំធ្វើតាមតែអំពើចិត្ត
 - លើកស្ទួយយុត្តិធម៌សង្គម
 - ការពារអ្នកទន់ខ្សោយ.....¹⁶។

¹⁵ ស្រេង លក្ខណា និង សៃ ស្រីលីន. (២០២២). *នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារ អេស៊ីលីដាគីអិលស៊ីទីស្នាក់ការកណ្តាល*. សាលាបញ្ចប់ថ្នាក់បរិញ្ញា បត្រ ជំនាញគណនេយ្យ ជំនាន់ទី២២. វិទ្យាស្ថានវ៉ាន់ដា. ទំព័រទី៤. ភ្នំពេញ។

¹⁶ ស្រេង លក្ខណា និង សៃ ស្រីលីន. (២០២២). *នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារ អេស៊ីលីដាគីអិលស៊ីទីស្នាក់ការកណ្តាល*. សាលាបញ្ចប់ថ្នាក់បរិញ្ញា បត្រ ជំនាញគណនេយ្យ ជំនាន់ទី២២. វិទ្យាស្ថានវ៉ាន់ដា. ទំព័រទី៥. ភ្នំពេញ។

ជំពូកទី៣

នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់

៣.១ ស្ថានភាពទូទៅនៃធនាគារវឌ្ឍនៈអាស៊ី ចំកាត់

៣.១.១ ប្រវត្តិរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ (ABA) ជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជនឈានមុខមួយរបស់កម្ពុជា។ ដោយត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1996 មានឈ្មោះថាធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ បច្ចុប្បន្នយើងបានក្លាយជាធនាគារពាណិជ្ជកម្មដ៏ធំបំផុតនៅកម្ពុជាគិតលើទ្រព្យសកម្ម, ប្រាក់បញ្ញើ, កម្ចីដុល និងប្រាក់ចំណេញ ផ្អែកលើរបាយការណ៍ត្រួតពិនិត្យប្រចាំឆ្នាំ 2021 ដល់ 2023 របស់ធនាគារជាតិនៃកម្ពុជា។

ឆ្លងកាត់រយៈពេល 27 ឆ្នាំ ក្នុងវិស័យធនាគារ ABA បានពង្រឹងដំហររបស់ខ្លួនយ៉ាងរឹងមាំក្នុងទីផ្សារ ដើម្បីបម្រើសេវាជូនដល់បណ្តាអតិថិជនជាច្រើនដូចជា សហគ្រាសធុនតូច និងមធ្យម, អាជីវកម្មខ្នាតតូច និងរូបវន្តបុគ្គល។ ជាមួយបណ្តាញសាខាចំនួន 99, ម៉ាស៊ីនស្វ័យសេវាជាង 1700+ នៅទូទាំងប្រទេស, សេវាធនាគារអនឡាញ និងកម្មវិធីធនាគារតាមទូរស័ព្ទដ៏ទំនើប បានធ្វើធនាគារ ABA អាចបម្រើអតិថិជនបានកាន់តែច្រើនឡើងៗ ជាមួយសេវាហិរញ្ញវត្ថុដ៏ទំនើបសម្រាប់បែបនេះ គ្រប់ពេលវេលា និងគ្រប់ទីកន្លែង។



ធនាគារ ABA គឺជាបុត្រសម្ព័ន្ធរបស់ ធនាគារជាតិកាណាដា (www.nbc.ca)

ដែលជាគ្រឹះស្ថានហិរញ្ញវត្ថុមួយ មានទ្រព្យសកម្មជាង 321 ប៊ីលានដុល្លារអាមេរិក គិតត្រឹមថ្ងៃទី30 ខែមេសា ឆ្នាំ 2024 និងមានបណ្តាញធនាគារឆ្លើយឆ្លងដ៏ធំនៅទូទាំងពិភពលោក។ ក្នុងនាមជាភាគហ៊ុនិកមួយរបស់ធនាគារ ABA តាំងពីឆ្នាំ 2014 មក ធនាគារជាតិកាណាដាបានក្លាយជាគ្រឹះស្ថានហិរញ្ញវត្ថុអាមេរិកខាងជើងទីមួយ ដែលឈានជើងចូលវិស័យធនាគារនៅកម្ពុជា។ នាឆ្នាំ 2017 ធនាគារ ABA ទទួលបានចំណាត់ថ្នាក់ឥណទានរយៈពេលខ្លី និងរយៈពេលវែងកម្រិត 'B' ពីភ្នាក់ងារវាយតម្លៃឥណទាន Standard & Poor's (S&P) Global Ratings។ កម្រិតឥណទានត្រូវបានដំឡើងដល់ 'B+' ជាមួយទស្សនវិស័យ "ស្ថិរភាព" ក្នុងឆ្នាំ 2020 ហើយបានបញ្ជាក់សារជាថ្មី ក្នុងឆ្នាំ 2024។

នៅធនាគារ ABA យើងខ្ញុំប្តេជ្ញាបម្រើសេវាដ៏ល្អឥតខ្ចោះជូនអតិថិជន ជាមួយផលិតផលហិរញ្ញវត្ថុជាច្រើន ប្រកបដោយ លក្ខណៈលេចធ្លោនៅក្នុងទីផ្សារហិរញ្ញវត្ថុរបស់កម្ពុជា។

គ្រឹះស្ថានបោះពុម្ពផ្សាយផ្នែកហិរញ្ញវត្ថុដ៏ល្បីល្បាញបំផុតរបស់ពិភពលោក បានទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ធនាគារ ABA ដែលបាននាំយកមកនូវអ្វីដែលល្អបំផុតដល់អតិថិជនរបស់ខ្លួន៖

- នៅឆ្នាំ 2014, 2016, 2019, 2021, 2022 និង 2023 ទស្សនាវដ្តី The Banker បានប្រសិទ្ធិនាមធនាគារ ABA ថាជាធនាគារឆ្នើមប្រចាំឆ្នាំរបស់កម្ពុជា។ ពានរង្វាន់នេះបានទទួលស្គាល់ពីភាពរឹងមាំផ្នែកហិរញ្ញវត្ថុ, ការបន្តនាំមកនូវផលិតផលនានាថ្មី, និងឧត្តមានុវត្តន៍ក្នុងជុំវិញ។
- ទស្សនាវដ្តី Euromoney បានប្រសិទ្ធិនាមធនាគារ ABA ថាជាធនាគារឆ្នើមនៅកម្ពុជា សម្រាប់ឆ្នាំ 2014 ដល់ 2024 ចំពោះការផ្តល់សេវាកម្មប្រកបដោយគុណភាព, នវានុវត្តន៍ និងកិច្ចខិតខំប្រឹងប្រែងធ្វើសេវាធនាគារនៅកម្ពុជាឈានឡើងមួយកម្រិតទៀត។

- ទស្សនាវដ្តី Global Finance ប្រសិទ្ធភាព ABA ថាជាធនាគារដែលលេចធ្លោជាងគេនៅក្នុងទីផ្សារ នៃព្រះរាជាណាចក្រកម្ពុជាប្រចាំឆ្នាំ 2015 ដល់ 2024។ ពានរង្វាន់នេះទទួលស្គាល់ការប្តេជ្ញាចិត្តរបស់ក្រុមការងារនៃធនាគារ ABA ក្នុងការផ្តល់ជូនអតិថិជនរបស់ខ្លួននូវផលិតផលស្របតាមតម្រូវការ និងដំណោះស្រាយហិរញ្ញវត្ថុនានា។
- ទស្សនាវដ្តី Asiamoney ប្រសិទ្ធភាព ABA ថាជា ធនាគារក្នុងស្រុកឆ្លើយបំផុតនៅកម្ពុជា និងធនាគារឌីជីថលឆ្លើយជាងគេនៅកម្ពុជាពីឆ្នាំ 2019 ដល់ 2023។ កិត្តិយសដ៏កំពូលនេះ បានបញ្ជាក់ជំហររបស់ ABA ជាធនាគារឈានមុខគេក្នុងវិស័យធនាគារ និងហិរញ្ញវត្ថុក្នុងប្រទេស។

៣.១.២ បក្ខវិស័យ បេសកកម្ម គុណតម្លៃ របស់ធនាគារវឌ្ឍនៈលេស៊ី ចំកាត់ ក.បក្ខវិស័យ

បក្ខវិស័យរបស់ធនាគារ គឺដើម្បីក្លាយជាធនាគារលំដាប់លេខមួយប្រចាំប្រទេស លើផ្នែកផ្គត់ផ្គង់សេវាកម្មធនាគារគួរជាទីទុកចិត្ត ងាយស្រួលប្រើប្រាស់ ប្រកបដោយបច្ចេកវិទ្យាទំនើបបំផុត និងងាយស្រួលក្នុងការទទួលបាន។ យើងមានបំណងក្លាយជាធនាគារមួយដែលប្រជាជនកម្ពុជាជឿទុកចិត្តក្នុងការ បំពេញតម្រូវការសេវាធនាគារផ្ទាល់ខ្លួន និងសម្រាប់អាជីវកម្មរបស់ពួកគាត់ផងដែរ។

ខ.បេសកកម្ម

បេសកកម្មរបស់យើង គឺដើម្បីជួយដល់ប្រទេសកម្ពុជា ជុះជនកម្ពុជា និងប្រជាជនកម្ពុជានៅក្នុងការកសាងអនាគតកាន់តែទូលំទូលាយ និងត្រចះត្រចង់ តាមរយៈការផ្តល់សេវាធនាគារប្រកបដោយជំនាញវិជ្ជាជីវៈខ្ពស់ និងបច្ចេកវិទ្យាទំនើបបំផុតក្នុងផ្នែកធនាគារសម្រាប់អ្នកទាំងអស់គ្នា។ ក្នុងនាមជាធនាគារ 'ក្នុងស្រុក' ពិតប្រាកដមួយ យើងចាត់ទុកខ្លួនឯងថាជាដៃគូដ៏ល្អមួយសម្រាប់សហគមន៍កម្ពុជា ក៏ដូចជាអាជីវកម្ម និងឯកត្តជនផងដែរ។ យើងនៅទីនេះ ដើម្បីផ្តល់សេវាកម្មជូនប្រទេសកម្ពុជា។

គ.គុណតម្លៃរបស់យើង

គុណតម្លៃរបស់យើងបានបង្កើតជាគ្រឹះដ៏សំខាន់សម្រាប់អាជីវកម្មរបស់យើង។ យើងជឿជាក់លើសារៈសំខាន់នៃ៖

សុច្ឆរិតភាព និងសេចក្តីគោរព៖ នៅធនាគារ ABA យើងចាត់ទុកចំណុចនេះជាការទទួលខុសត្រូវខ្ពស់របស់ធនាគារដែលត្រូវបម្រើសេវាជូនរាល់អតិថិជនប្រកបដោយភាពសុច្ឆរិត និងសេចក្តីគោរព។

ទំនុកចិត្ត និងភាពជាដៃគូ៖ នៅធនាគារ ABA យើងនៅទីនេះដើម្បីជួយសម្រួល និងជំនួយការរបស់លោកអ្នក។ យើងខិតខំធ្វើខ្លួនក្លាយជាដៃគូដ៏ល្អដែលអតិថិជនរបស់យើងអាចជឿទុកចិត្ត។


គុណភាពនៃសេវាកម្ម៖ នៅធនាគារ ABA យើងខិតខំស្វែងរកដំណោះស្រាយដើម្បីឆ្លើយតបចំពោះរាល់តម្រូវការសេវាធនាគារទាំងអស់។ យើងមានបំណងផ្តល់សេវាកម្មធនាគារប្រកបដោយទំនុកចិត្ត និងមានបច្ចេកវិទ្យាទំនើបបំផុតសម្រាប់អតិថិជនទាំងអស់របស់យើង ពោលគឺក្នុងតួនាទីជាជំនួយការគ្រប់គ្រងគណនីផ្ទាល់ខ្លួន ឬគណនីអាជីវកម្មរបស់លោកអ្នក។

ការចូលរួមចំណែក៖ នៅធនាគារ ABA យើងមានបំណងចូលរួមចំណែកធ្វើកាន់តែប្រសើរសម្រាប់ប្រទេសកម្ពុជា។ យើងចង់ដើរតួនាទីដែលផ្តល់សារប្រយោជន៍សម្រាប់ការរស់នៅរបស់អតិថិជនយើងក៏ដូចជាសម្រាប់អនាគតរបស់ប្រទេសទាំងមូលផងដែរ។

និរន្តរភាព និងការរីកចម្រើន៖ នៅធនាគារ ABA យើងតែងតែគិតគូរអំពីអនាគតរបស់ធនាគារយើង និងប្រជាជនកម្ពុជា ព្រមទាំងប្រទេសកម្ពុជាផងដែរ។ យើងសូមបង្ហាញនូវការប្តេជ្ញាចិត្តដ៏មោះមុតដូចគ្នាចំពោះបុគ្គលិករបស់យើងក៏ដូចជាអតិថិជនរបស់យើងផងដែរ។ នេះគឺជាវិធីសាស្ត្រមួយដែលអាចយើងធានាបាននូវការរីកចម្រើនប្រកបដោយនិរន្តរភាពរបស់ធនាគារ។

ក្រុមសីលធម៌ និងសុជីវធម៌៖ នៅធនាគារ ABA យើងមានការយកចិត្តទុកដាក់ចំពោះការទទួលខុសត្រូវផ្នែកសង្គមរបស់យើង។ យើងនឹងអនុវត្តស្តង់ដារក្រុមសីលធម៌ខ្ពស់ និងមានសុជីវធម៌រវាងគ្នានឹងគ្នា ព្រមទាំងអ្វីគ្រប់យ៉ាងដែលយើងកំពុងអនុវត្តពេលគឺទាំងនៅក្នុង និងក្រៅធនាគារ។ ទាំងនេះគឺជាគោលការណ៍ដែលបង្កើតឡើងជាមូលដ្ឋានគ្រឹះសម្រាប់ការទំនាក់ទំនងប្រចាំថ្ងៃ ពោលគឺជាមួយអតិថិជន និងសហគមន៍ដែលយើងកំពុងផ្តល់សេវាជូន ក៏ដូចជា ជាមួយបុគ្គលិករបស់យើងផងដែរ។

៣.១.៣ បេសសម្ព័ន្ធគ្រប់គ្រង តួនាទី និងភារកិច្ច របស់ធនាគារវេឌ្យុន:អេស៊ី ចំកាត់



៣.២ លក្ខខណ្ឌនៃគណនីទទួលប្រាក់បញ្ញើនិមួយៗរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់

៣.២.១ គណនីបញ្ញើបន្ត

គណនីចរន្តរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ គឺជាវិធីដ៏សាមញ្ញ និង ងាយស្រួលមួយដើម្បីរីករាយ ជាមួយការទូទាត់ យ៉ាងងាយស្រួលសម្រាប់ការទិញទំនិញ និងសេវាកម្ម។

លក្ខខណ្ឌ

- ប្រាក់បញ្ញើដំបូង 100 ជាប្រាក់ដុល្លារ 400,000 ប្រាក់រៀល
- សមតុល្យបន្តអប្បបរមា ក្នុងគណនី 100 ជាប្រាក់ដុល្លារ 400,000 ប្រាក់រៀល
- រយៈពេលរក្សាទុក ជាអប្បបរមាមិនមានការកំណត់
- សៀវភៅមូលប្បទានបត្រ 20 ដុល្លារ/ក្បាលមាន 50 ទំព័រ ឬ 80,000 រៀល/ក្បាលមាន 50 ទំព័រ
- ការដកប្រាក់ ដកប្រាក់មិនកំណត់
- ថ្លៃសេវាសម្រាប់មូលប្បទានបត្រដែលត្រូវបានបដិសេធតាមសភាផាត់ទាត់ (ក្នុងមួយសន្លឹក) 50 ដុល្លារ ឬ 200,000 រៀល
- ថ្លៃសេវាសម្រាប់មូលប្បទានបត្រដែលត្រូវបានបដិសេធតាមបញ្ជី ABA (ក្នុងមួយសន្លឹក) 10 ដុល្លារ ឬ 40,000 រៀល
- សេវាគណនីប្រចាំខែ និងសេវាធនាគារតាមកម្មវិធីទូរស័ព្ទឥតគិតថ្លៃ
- លិខិតបញ្ជាក់សមតុល្យគណនី/លិខិតបញ្ជាក់គណនី 10 ដុល្លារ ឬ 40,000 រៀល/សន្លឹក

អត្ថប្រយោជន៍

ទន្ទឹមនឹងអត្រាការប្រាក់ អ្នកនឹងទទួលបានមុខងារពិសេសបន្ថែមមាន៖

- មិនគិតថ្លៃ សម្រាប់ការប្រើប្រាស់សេវា ផ្នែកហ្វូម ABA Mobile

៣.២.២ គណនីបន្ត Plus

គណនីចរន្ត PLUS ផ្តល់លទ្ធភាពខ្ពស់ជូនលោកអ្នក ក្នុងការចាប់ផ្តើមទទួលបានផលចំណេញពី ការប្រាក់ដោយប្រើប្រាស់គណនីចរន្តរបស់អ្នក។ ក្នុងនាមជាដំណោះស្រាយមួយដែលមានលក្ខណៈសាមញ្ញ និងចំណេញខ្ពស់ពីការគ្រប់គ្រងប្រាក់ទាំងក្នុងនិងក្រៅប្រទេស គណនីចរន្ត Plus ផ្តល់ជូននូវភាពងាយស្រួល ជាមួយប្រសិទ្ធផលជាទីគាប់ចិត្ត។

អត្ថប្រយោជន៍

- អតិថិជនអាចប្រើប្រាស់គណនីចរន្ត Plus ជារូបិយប័ណ្ណ រៀល និង ដុល្លារ
- ទទួលបានអត្រាការប្រាក់
- ងាយស្រួលក្នុងការទូទាត់ទាំងការដាក់ និងដកប្រាក់ដោយការប្រើប្រាស់មូលប្បទានបត្រ
- អតិថិជនអាចប្រើប្រាស់កាត ATM បានទៅតាមតម្រូវការ
- ធ្វើប្រតិបត្តិការមិនកំណត់សម្រាប់សមតុល្យដែលមានរបស់អ្នកនៅគ្រប់ពេលទាំងអស់ដោយឥតគិតថ្លៃ
- ចូលមើលគណនីរបស់លោកអ្នកតាមតយៈប័ណ្ណឥណទាន សេវាធនាគារតាមអ៊ីនធឺណេត ឬការមកកាន់ សាខា ណាមួយរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ដោយឥតគិតថ្លៃ

- មានសុវត្ថិភាពដោយទទួលបានព័ត៌មានភ្លាមអំពីគណនីរបស់លោកអ្នកតាមរយៈការប្រើប្រាស់សេវាសារជូនដំណឹងតាមរយៈ Email ដោយឥតគិតថ្លៃ។

លក្ខខណ្ឌ

- ប្រជាជនខ្មែរត្រូវមានអាយុចាប់ពី១៦ឆ្នាំ និងជនបរទេសចាប់ពីអាយុ១៨ឆ្នាំ។
- អតិថិជនត្រូវនាំយកមកជាមួយនូវ អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនសម្រាប់ជនជាតិកម្ពុជា និងលិខិតឆ្លងដែនដែលមានទិដ្ឋាការចូលសម្រាប់ជនជាតិបរទេស។
- ការចេញមូលប្បទានប័ត្រទៅធនាគារផ្សេងដោយគ្មានសមតុល្យសាច់ប្រាក់គិតថ្លៃសេវា៥០\$ក្នុងមួយសន្លឹក លើកទី៣ហៅមកបិទគណនីតែម្តង
- ការចេញមូលប្បទានប័ត្រនៅធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ដូចគ្នាដោយគ្មានសមតុល្យសាច់ប្រាក់គិតថ្លៃសេវា១០\$ក្នុងមួយសន្លឹក លើកទី៣ហៅមកបិទគណនីតែម្តង។
- សៀវភៅមូលប្បទានបត្រ ៥០\$ក្នុងមួយក្បាល មាន៥០ទំព័រ

អត្រាការប្រាក់នឹងត្រូវចែកនឹង 365ថ្ងៃ ក្នុងមួយឆ្នាំ។ ហើយការប្រាក់ត្រូវបានគិត និងបង្ហាញទុកប្រចាំថ្ងៃ។ លើសពីនេះ ប្រសិនបើសមតុល្យសរុបនៅចុងបញ្ចប់នៃថ្ងៃប្រតិបត្តិការ (EOD) តិចជាង ឬស្មើនឹងកម្រិតទឹកប្រាក់ដែលបានកំណត់ នោះអត្រាការប្រាក់នឹងត្រូវអនុវត្តតាមចំនួនជាក់ស្តែង។ ផ្ទុយទៅវិញ ប្រសិនបើសមតុល្យសរុបនៅចុងបញ្ចប់នៃថ្ងៃប្រតិបត្តិការ លើសកម្រិតដែលបានកំណត់ការប្រាក់ខ្ពស់នឹងត្រូវបានអនុវត្ត។

- ប្រសិនបើសមតុល្យបន្តអប្បបរមាមិនមាននៅក្នុងគណនីបញ្ជីនោះ គណនីចរន្តនឹងត្រូវបិទ។ ថ្ងៃសេវាសម្រាប់ការដាក់ប្រាក់/ដកប្រាក់នៅតាមOTC មានសម្រាប់តែគណនីផ្ទាល់ខ្លួនប៉ុណ្ណោះ។ ការដកសាច់ប្រាក់ត្រូវបានដកចេញដោយផ្អែកលើមូលប្បទានប័ត្រដែលចេញ។

ដើម្បីមានសិទ្ធិបើកគណនីបញ្ជីមានកាលកំណត់នៅធនាគារ ABA លោកអ្នកចាំបាច់ត្រូវ៖

សម្រាប់ជនជាតិខ្មែរ

- ត្រូវមានអាយុយ៉ាងតិច 15ឆ្នាំ
- ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព
- ត្រូវបំពេញ ពាក្យស្នើសុំ បើកគណនី។

សម្រាប់ជនបរទេស


- ត្រូវមានអាយុយ៉ាងតិច 18ឆ្នាំ
- ត្រូវមានលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព និងឯកសារណាមួយដែលបញ្ជាក់ពីការស្នាក់នៅរបស់អ្នក
- ត្រូវបំពេញ ពាក្យស្នើសុំ បើកគណនី។
លិខិតបញ្ជាក់ការស្នាក់នៅរួមមាន៖
- ទិដ្ឋាការដែលបានស្នើសុំជាច្រើនលើកដែលមានសុពលភាពចាប់ពី ១៨២ថ្ងៃ
- លិខិតបញ្ជាក់ការស្នាក់នៅ (កិច្ចសន្យាជួលផ្ទះ លិខិតបញ្ជាក់អាសយដ្ឋានស្នាក់នៅ វិក្កយបត្រសណ្ឋាគារ) ដែលបង្ហាញពីរយៈពេលស្នាក់នៅយ៉ាងហោច ៦ ខែ នៅក្នុងកិច្ចសន្យា ឬ

- លិខិតបញ្ជាក់ការងារ (កិច្ចសន្យាការងារ វិញ្ញាបនបត្រការងារ) ដែលមានសុពលភាពយ៉ាងហោចណាស់ ៦ខែ ឬអាជ្ញាប័ណ្ណ/លិខិតបញ្ជាក់អាជីវកម្ម (ប្រសិនបើជាស្វ័យនិយោជ)។

៣.២.៣ គណនីលេខពិសេស

ជាមួយធនាគារវឌ្ឍនៈអាស៊ី ចំកាត់ អ្នកអាចបើកគណនីដោយជ្រើសរើសលេខល្អៗដែលអ្នកពេញចិត្តហើយងាយស្រួលចាំ។ លេខពិសេសនេះអាចកុម្មង់ដូចលេខទូរស័ព្ទ ថ្ងៃខែឆ្នាំកំណើត ឬលេខណាមួយដែលសំខាន់សម្រាប់អ្នក។

សូមស្វែងរកលេខតាមបែបបទខាងក្រោម ដើម្បីជ្រើសរើសលេខគណនីពិសេសដែលអ្នកពេញចិត្តនៅមានឬអត់។



៣.២.៤ គណនីជួញដូរតាមទូរស័ព្ទ



នៅក្នុងកម្មវិធី ABA Mobile វិនិយោគិនរូបវន្តបុគ្គលអាចបើកគណនីជួញដូរតាមទូរស័ព្ទ សម្រាប់សកម្មភាពជួញដូរមូលបត្រធ្វើអាជីវកម្មជួញដូរ។ គណនីនេះបើកបានភ្លាមៗ ដោយមិនបាច់អញ្ជើញមកសាខាធនាគារឡើយ។

អត្ថប្រយោជន៍

- បើកគណនីជួញដូរតាមទូរស័ព្ទបានភ្លាមៗ
- វិនិយោគមានភាពងាយស្រួលបានគ្រប់ទីកន្លែង
- ធ្វើការផ្ទេរប្រាក់ទៅឈ្មួញជើងសាររបស់អ្នកបានលឿនជាងមុន
- ផ្ទេរប្រាក់ដោយផ្ទាល់ពីគណនី ABA របស់អ្នក។

ថ្លៃសេវា

- 0.50 ដុល្លារ ឬ 2,000 រៀល ក្នុងមួយខែ (មានសុពលភាពចាប់ពីថ្ងៃទី 1 ខែវិច្ឆិកា ឆ្នាំ 2021)

របៀបបើកគណនី

- បើកដំណើរការកម្មវិធី ABA Mobile ហើយចុចបើកគណនីថ្មី
- ជ្រើសរើស ចុចបើកគណនីជួញដូរ
- ជ្រើសរើសរូបិយប័ណ្ណនៃគណនីជួញដូរ ហើយជ្រើសរើសគណនីប្រភព
- យល់ព្រមតាមលក្ខខណ្ឌ ហើយចុចបើកឥឡូវនេះ។

របៀបវិនិយោគ

- 1.បើកដំណើរការកម្មវិធី ABA Mobile ហើយចុចទូទាត់ប្រាក់
- 2.ចូលទៅកាន់ ហិរញ្ញវត្ថុ និង វិនិយោគ ហើយជ្រើសរើស ក្រុមហ៊ុនឈ្មួញជើងសារដែលអ្នកពេញចិត្ត
- 3.បញ្ចូលគណនីជួញដូរ លេខទូរស័ព្ទ និងចំនួនទឹកប្រាក់ដែលអ្នកចង់វិនិយោគ
- 4.យល់ព្រមតាមលក្ខខណ្ឌ ហើយចុចដាក់ប្រាក់ឥឡូវ។

ឈ្មួញកណ្តាលដែលមានគឺ Alpha Gold Futures និង Golden FX Capital។ ក្រុមហ៊ុនឈ្មួញជើងសារផ្សេងៗទៀតនឹងមានបន្ថែមទៀតក្នុងពេលឆាប់ៗនេះ។ អ្នកត្រូវមានគណនីជួញដូរតាមទូរស័ព្ទយ៉ាងតិចមួយដើម្បីវិនិយោគ។ អាស្រ័យលើតម្រូវការរបស់ឈ្មួញកណ្តាលរបស់អ្នក។ បង្កើតគំរូសម្រាប់ការវិនិយោគនាពេលអនាគតទៅក្រុមហ៊ុនឈ្មួញជើងសារនេះដោយ " បង្កើតគំរូ " ។

ក្រុមហ៊ុនឈ្មួញជើងសារ

ALPHA GOLD FUTURES CO., LTD



BROKER JET CO., LTD.



STMARKET COMPANY LIMITED



AXIONTRADE (CAMBODIA) CO., LTD.



WINPIPS CO LTD



PP LINK SECURITIES CO., LTD.



GOLD FINANCIAL GLOBAL INVESTMENT CO., LTD.

COMMO T CO., LTD.



CFD CAPITAL CO., LTD.

៣.២.៥ គណនីសន្សំ

គណនីសន្សំ ABA ជាមធ្យោបាយដ៏មានសុវត្ថិភាព និងប្រសិទ្ធភាពបំផុតក្នុងការចាប់ផ្តើមសន្សំប្រាក់។ គណនីសន្សំ ABA បើកដោយមិនតម្រូវឱ្យមានសមតុល្យបើកដំបូងនិងសមតុល្យបើកបន្តរួមជាមួយការដាក់ប្រាក់និងដកប្រាក់ឥតកំណត់ហើយផ្តល់ការប្រាក់រហូតដល់ 1.25% ក្នុងមួយឆ្នាំ។

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) សម្រាប់ប្រាក់ដុល្លារ

សមតុល្យប្រចាំថ្ងៃ	អត្រាការប្រាក់
USD ≤ 10,000	0.00%
USD ≤ 25,000	0.10%
USD ≤ 50,000	0.15%
USD ≤ 100,000	0.25%
USD ≤ 500,000	0.40%
USD ≤ 1,000,000	0.50%
USD > 1,000,000	0.60%

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) សម្រាប់ប្រាក់រៀល

សមតុល្យប្រចាំថ្ងៃ	អត្រាការប្រាក់
KHR ≤ 20,000,000	0.00%
KHR ≤ 100,000,000	1.00%
KHR > 100,000,000	1.25%

លក្ខខណ្ឌ

- ប្រាក់បញ្ញើដំបូងសម្រាប់និវាសនជន និងអនិវាសនជនមិនមាន
- ចំនួនទឹកប្រាក់តម្រូវឱ្យមានក្នុងគណនីមិនមាន
- ការប្រាក់អនុញ្ញាតឱ្យដកប្រាក់គ្មានដែនកំណត់ទម្រង់ជាសាច់ប្រាក់ឬមិនមែនជាសាច់ប្រាក់ត្រូវបានអនុញ្ញាតគ្រប់ពេលនិងក្នុងចំនួនទឹកប្រាក់ណាមួយតាមលក្ខខណ្ឌនៃសមតុល្យបន្តអប្បបរមាដដែលរក្សាទុកក្នុងគណនី
- ក្រដាសប្រាក់ទទួលយកក្រដាសប្រាក់រៀលគ្រប់ប្រភេទដែលមានស្ថានភាពត្រឹមត្រូវ

- ការទូទាត់ការប្រាក់រៀងរាល់ខែម្តងឬនៅពេលបិទគណនី
- បិទគណនីឥតគិតថ្លៃ
- ថ្លៃពិន័យលើការបាត់បង់អនុវត្តចំពោះCIFមិនដំណើរការសម្រាប់រយៈពេល4ឆ្នាំជាប់គ្នាឬច្រើនជាងនេះ
- ការដាក់ប្រាក់បន្ថែមអាចដាក់បានដោយគ្មានកំណត់និងបានគ្រប់ពេលវេលាជាសាច់ប្រាក់ឬមិនមែនជាសាច់ប្រាក់
- សេវាគណនីប្រចាំខែឥតគិតថ្លៃ
- សៀវភៅធនាគាររដ្ឋបាល/ក្បាល
- តាមកម្មវិធីទូរស័ព្ទឥតគិតថ្លៃ
- កាតATMឥតគិតថ្លៃ
- គណនីមិនមានសកម្មភាពឥតគិតថ្លៃ
- លិខិតបញ្ជាក់សមតុល្យគណនី/លិខិតបញ្ជាក់គណនី10ដុល្លារ/40,000រៀល/សន្លឹក
- ការបញ្ជាក់សវនកម្ម10ដុល្លារ/40,000រៀល/ដង
- មូលប្បទានបត្រNOSTROឬBANKER10ដុល្លារ/40,000រៀល/មូលប្បទានបត្រ

៣.២.៦ គណនីអនីតិជន



គណនី អនីតិជន គឺជាចំណុចចាប់ផ្តើមនៃការសន្សំសម្រាប់អនាគតបុត្រធីតារបស់លោកអ្នក។ គណនីនេះ គឺជាគណនីសន្សំមួយដែលរក្សាទឹកប្រាក់របស់អ្នកយ៉ាងមានសុវត្ថិភាព ហើយទឹកប្រាក់ទាំងនោះនឹងកើនឡើងជាប្រចាំ ដោយទទួលបានការ ប្រាក់រហូតដល់ 0.75% ក្នុងមួយឆ្នាំសម្រាប់គណនីប្រាក់ដុល្លារ និងរហូតដល់ 1.50% សម្រាប់ប្រាក់រៀល។

ប្រសិនបើអ្នកមិនទាន់ជាអតិថិជន ABA ទេ អ្នកអាចបើកគណនី អនីតិជន រួមគ្នាជាមួយកូនរបស់អ្នកបាន នៅតាមសាខាណាមួយរបស់យើងខ្ញុំ។

ដើម្បីធ្វើការបើកគណនី អនីតិជន កាន់តែមានភាពងាយស្រួល យើងខ្ញុំបានបន្ថែម គណនី Junior ក្នុងកម្មវិធី ABA Mobile។ ឪពុកម្តាយគ្រប់រូប អាចបើកគណនីរួមមួយនេះ បានដោយផ្ទាល់ក្នុងកម្មវិធី ហើយបន្ទាប់មក កូនរបស់គាត់ អាចដោនឡូត ABA Mobile ក្នុងទូរស័ព្ទរបស់គេផ្ទាល់ ដើម្បីចូលប្រើប្រាស់គណនីដែលបានបើកដោយឪពុកម្តាយ។

លក្ខខណ្ឌ

- ឪពុកម្តាយ/អាណាព្យាបាល ត្រូវជាម្ចាស់គណនីរួមជាមួយអនីតិជន
 - មានសំបុត្រកំណើត ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតឆ្លងដែនមានសុពលភាពអនីតិជន
 - សម្រាប់អាណាព្យាបាល ឬអនីតិជនកម្ពុជាអាយុចាប់ពី 15 ឆ្នាំ ឬអនីតិជនបរទេសអាយុចាប់ពី 18ឆ្នាំ នៅថ្ងៃបើកគណនីឬថ្ងៃចុះឈ្មោះប្រើ ABA Mobile
 - ប្រតិបត្តិការដាក់ប្រាក់ឥតកំណត់ក្នុងទម្រង់ជាសាច់ប្រាក់ឬមិនមែនជាសាច់ប្រាក់ គ្រប់ពេលវេលា ក្នុងចំនួនណាក៏បាន
 - ពន្ធ 4% សម្រាប់និវាសនជន
 - ប្រតិបត្តិការដកប្រាក់ឥតកំណត់ពីបញ្ជីដោយឪពុកម្តាយ/អាណាព្យាបាលប៉ុណ្ណោះ។
- ៣.២.៧ គណនី Junior**



គណនី ABA Junior គឺជាគណនីបន្ថែម ពីលើគណនី ABA Minor ដែលលើកកម្ពស់កុមារ ឬក្មេងជំទង់អាយុពី 10 ទៅ 17 ឆ្នាំ ស្វែងយល់អំពីមូលដ្ឋានគ្រឹះនៃការគ្រប់គ្រងចាត់ចែងលុយកាក់ និងបណ្តុះទម្លាប់នៃការសន្សំ។

ជាមួយគណនីធនាគាររួមគ្នានេះ កុមារអាចប្រើកម្មវិធី ABA Mobile ដោយឡែកមួយ នៅលើទូរស័ព្ទដែលរបស់ខ្លួន ដែលស្ថិតក្រោមការគ្រប់គ្រងផ្ទាល់ពីឪពុកម្តាយ។ កុមារ ឬបុត្រជីតាដែលជាម្ចាស់គណនី Junior អាចពិនិត្យសមតុល្យគណនី, ផ្ទេរ និងទូទាត់ក្នុងស្រុក និងចាត់ចែងការសន្សំដោយខ្លួនឯង។

ខណៈដែលអាណាព្យាបាលគ្រប់គ្រងទាំងស្រុងលើគណនី Junior ហើយអាចកំណត់ប្រតិបត្តិការប្រចាំថ្ងៃ ឬពិនិត្យសមតុល្យគណនី ក្នុងពេលវេលាជាក់ស្តែង កុមារក៏នឹងចាប់ផ្តើមស្វែងយល់ដឹងអំពីទំនួលខុសត្រូវហិរញ្ញវត្ថុ ជាមួយការប្រើសេវាធនាគារដ៏ទំនើបពីធនាគារ ABA។

ហេតុអ្វីត្រូវបើកគណនី ABA Junior ?

- អនុញ្ញាតកូនៗ ឬបុត្រជីតារបស់អ្នក ប្រើសេវាធនាគារជាមួយកម្មវិធី ABA Mobile
- លុយទៅកូនៗរបស់អ្នកតាមបែបឌីជីថលក្នុងចំនួនណាមួយ ដែលពួកគេអាចគ្រប់គ្រង ខណៈដែលអ្នកជាឪពុកម្តាយ អាចតាមដានការចំណាយ ឬប្រើប្រាស់លុយកាក់របស់ពួកគេ

- កូនរបស់អ្នកចាប់ផ្តើមស្វែងយល់អំពីការចាយវាយ ចាត់ចែង និងប្រើប្រាស់លុយកាក់តាមមធ្យោបាយ ថ្មី និងទំនើបទាន់សម័យ ធ្វើការផ្ទេរ/ទូទាត់ និងទុកលុយសម្រាប់សន្សំ ឆ្ពោះទៅសម្រេចគោលដៅ ហិរញ្ញវត្ថុរបស់គេ
- កូនរបស់អ្នកនឹងមើលឃើញទឹកប្រាក់របស់ពួកគេសន្សំកើនឡើងជាប្រចាំ ជាមួយការប្រាក់ដែលទទួលបានពីគណនីនេះ

លក្ខខណ្ឌ

- អ្នកត្រូវស្នើបើកពី ABA Mobile របស់អ្នក ។ ការស្នើសុំតម្រូវមានសំបុត្រកំណើត / សំបុត្របញ្ជាក់កំណើត / សេចក្តីចម្លងសំបុត្រកំណើត / សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត និង/ឬឯកសារមានសុពលភាពផ្សេងៗទៀតដែលធនាគារអាចផ្ទៀងផ្ទាត់ពីទំនាក់ទំនងរវាងឪពុកម្តាយនិងកូន
- កូនរបស់អ្នកត្រូវមានអាយុចាប់ពី 10 ឆ្នាំ រហូតដល់ 17 ឆ្នាំ
- កូនរបស់អ្នកត្រូវមានស្ថិតភ្នំ និងលេខទូរស័ព្ទដំណើរការរួមទាំងមានកាំមេរ៉ាច្បាស់ល្អដើម្បីបានរូបភាពកុមារច្បាស់
- សេវាកម្មម្តាយយាត់សម្រាប់កុមារ មានកម្ចី ផ្ទេរប្រាក់ទៅធនាគារ និង ផ្ទេរប្រាក់ក្រៅប្រទេស
- សេវាកម្មអាចប្រើបានសម្រាប់ឪពុកម្តាយ ផ្ទេរប្រាក់ទៅគណនីខ្លួនឯងក្នុង ABA Mobile
- សិទ្ធិអាណាព្យាបាលចូលប្រើគណនីកុមារអាចប្តូរលេខសម្ងាត់ (PIN) កំណត់ប្រតិបត្តិការគណនី បង្កក/លែងបង្កក ABA Mobile របស់កុមារ
- ពន្ធ 4% សម្រាប់និវាសនជន

របៀបដែលឪពុកម្តាយ បើកគណនី Junior



1. បើកកម្មវិធី ABA Mobile រួចចុច បើកគណនីថ្មី
2. ជ្រើសរើស គណនី Junior
3. យល់ព្រមតាមខ និងលក្ខខណ្ឌ រួចចុច បន្ទាប់
4. បំពេញព័ត៌មានកូនរបស់អ្នក រួចចុច បន្ទាប់
5. ជ្រើសរើសរូបិយប័ណ្ណគណនី Junior (រៀល ឬដុល្លារ) រួចចុច បន្ទាប់
6. បញ្ចូលលេខទូរស័ព្ទកូនរបស់អ្នក រួចចុច បន្ទាប់
7. បញ្ចូលលេខកូដ ដែលទទួលបានតាមសារ SMS នោះពាក្យស្នើសុំសម្រាប់បើកគណនី Junior របស់អ្នក នឹងត្រូវពិនិត្យក្នុងរយៈពេល 24 ម៉ោង។

របៀបដំណើរការ ABA Mobile លើទូរស័ព្ទរបស់កូន



បន្ទាប់ពីការស្នើសុំបើកត្រូវបានអនុញ្ញាត អ្នកអាចបើកដំណើរការ ABA Mobile សម្រាប់កូនរបស់អ្នក ដោយអនុវត្តតាមជំហានខាងក្រោម៖

1. បើកទូរស័ព្ទរបស់កូន
2. ចុចលើឯកដែលទទួលតាម SMS
3. បញ្ចូលលេខទូរស័ព្ទរបស់កូន ដែលអ្នកបានដាក់ពេលស្នើបើកគណនី
4. បង្កើតលេខសម្ងាត់ 4 ខ្ទង់ ពេលនោះកូនរបស់អ្នកអាចចាប់ផ្តើមប្រើប្រាស់បានភ្លាមៗ

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) សម្រាប់ប្រាក់ដុល្លារ

សមតុល្យប្រចាំថ្ងៃ	អត្រាការប្រាក់
USD ≤ 1,000	0.00%
USD ≤ 10,000	0.10%
USD ≤ 25,000	0.15%
USD ≤ 50,000	0.20%
USD ≤ 100,000	0.30%
USD ≤ 500,000	0.45%
USD > 500,000	0.70%

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) សម្រាប់ប្រាក់រៀល

សមតុល្យប្រចាំថ្ងៃ	អត្រាការប្រាក់
KHR ≤ 20,000,000	1.00%
KHR ≤ 100,000,000	1.25%
KHR > 100,000,000	1.50%

ឪពុកម្តាយអាចបើកគណនី Junior សម្រាប់តែកូនបង្កើតរបស់ខ្លួនប៉ុណ្ណោះ។ អ្នកត្រូវភ្ជាប់ ឬបញ្ចូលឯកសារ (ខ្មែរ ឬអង់គ្លេស) ដែលអាចបញ្ជាក់ពីទំនាក់ទំនងរវាង អ្នក និងកូនរបស់អ្នក ដូចជា សំបុត្រកំណើត/សំបុត្របញ្ជាក់កំណើត/សេចក្តីចម្លងសំបុត្រកំណើត/សេចក្តីចម្លងសំបុត្របញ្ជាក់កំណើត។ សូមថតរូបផ្ទាល់និងភ្លាមៗ (មិនមែនរូបថតស្រាប់ក្នុងទូរស័ព្ទហើយអាប់ឡូតចូលឡើយ)។

ឪពុកម្តាយអាចកំណត់ប្រតិបត្តិការគណនីសម្រាប់កុមារដោយប្រើកម្មវិធី ABA Mobile របស់ខ្លួន ។ ការប្រើសេវា E-cash ត្រូវគិតសេវា។ សូមមើលលក្ខខណ្ឌប្រើសេវា E-cash ។ ទាក់ទងយើងខ្ញុំភ្លាមៗដោយមិនចាំបាច់បិទកម្មវិធី ABA Mobile។ អ្នកគ្រាន់តែចុចលើប៊ូតុង ទាក់ទងយើងខ្ញុំ នៅលើមីនុយកម្មវិធី។ លើសពីនេះ អ្នកអាចឆាតជាមួយយើងខ្ញុំតាម Facebook, តាមវិបសាយ, ឬទាក់ទងយើងខ្ញុំ 24/7 តាមទូរស័ព្ទលេខ 098 203 203។

៣.២.៨ គណនីសន្សំតាមទូរស័ព្ទ



**គណនីពេញនិយមបំផុតរបស់យើង
បើកបានតាមទូរស័ព្ទហើយ!**

ជាមួយកម្មវិធី ABA Mobile អ្នកអាចបើកគណនីសន្សំដ៏ពេញនិយមបំផុតរបស់យើងខ្ញុំបានយ៉ាងងាយស្រួល ដោយមិនចាំបាច់អញ្ជើញទៅសាខា។ គណនីសន្សំតាមទូរស័ព្ទ ABA បើកដោយមិនតម្រូវឱ្យមានសមតុល្យបើកដំបូង និងសមតុល្យបើកបន្ត រួមជាមួយការដាក់ប្រាក់ និងដកប្រាក់ឥតកំណត់ ហើយផ្តល់ការប្រាក់រហូតដល់ 1.5% ក្នុងមួយឆ្នាំ! ដើម្បីបើកគណនី សូមបើកកម្មវិធី ABA Mobile, ចុច បើកគណនីថ្មី រួចជ្រើសរើស គណនីសន្សំ ជាការស្រេច។

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) សម្រាប់ប្រាក់ដុល្លារ

សមតុល្យប្រចាំថ្ងៃ	អត្រាការប្រាក់
USD ≤ 1,000	0.00%
USD ≤ 20,000	0.10%
USD ≤ 50,000	0.15%
USD ≤ 100,000	0.25%
USD ≤ 500,000	0.40%
USD ≤ 1,000,000	0.50%
USD > 1,000,000	0.60%

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) សម្រាប់ប្រាក់រៀល

សមតុល្យប្រចាំថ្ងៃ	អត្រាការប្រាក់
KHR ≤ 20,000,000	1.00%
KHR ≤ 100,000,000	1.25%
KHR > 100,000,000	1.50%

លក្ខខណ្ឌ

- អតិថិជនមិនអាចធ្វើការដក ឬផ្ទេរសាច់ប្រាក់តាមសាខាធនាគារឡើយ លើកលែងតែបិទគណនី
- ចំពោះសៀវភៅធនាគារវិញ គឺមិនត្រូវបានផ្តល់ជូនទៅអតិថិជនឡើយ។
- ចំពោះការបិទគណនី គឺបិទបានតែនៅសាខាធនាគារតែប៉ុណ្ណោះ
- អតិថិជនត្រូវតែប្រើប្រាស់កម្មវិធី ABA Mobile
- អតិថិជនត្រូវតែមានគណនីសន្សំមួយដូចជា៖ គណនីបញ្ជើសន្សំ គណនីចរន្ត ឬ គណនីចរន្តPlus ជាមុនសិន មុនពេលបើកគណនីសន្សំតាមទូរស័ព្ទ។
- គណនីសន្សំតាមទូរស័ព្ទ អាចបើកបានមិនថាអ្នកមានលំនៅអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍
- មិនអាចប្រើគណនីសន្សំលើទូរស័ព្ទធ្វើជាគណនីមូលដ្ឋានសម្រាប់បើកគណនីសន្សំមានកាលកំណត់តាមទូរស័ព្ទនេះបានទេ។

អត្រាការប្រាក់នឹងត្រូវចែកនឹង 365 ថ្ងៃ នៃឆ្នាំ។ ហើយការប្រាក់ត្រូវបានគិត និងបង្ហាញទុកប្រចាំថ្ងៃ។ មិនមានផ្តល់ជូនឡើយ។ អតិថិជនត្រូវចូលមើលគណនីតាមរយៈកម្មវិធី ABA Mobile។ ជាជម្រើស អតិថិជនអាចស្នើសុំសៀវភៅធនាគារនៅធនាគារABAប៉ុន្តែគិតថ្លៃសេវា។

លក្ខខណ្ឌតម្រូវ

ដើម្បីបើកគណនីបញ្ជើមានកាលកំណត់លើទូរស័ព្ទបាន សូមអនុវត្តតាមលក្ខខណ្ឌខាងក្រោម៖

- អតិថិជនត្រូវតែប្រើប្រាស់កម្មវិធី ABA Mobile។
- អតិថិជនត្រូវតែមានគណនីមួយ ដូចជា៖ គណនីបញ្ជើសន្សំ, គណនីចរន្ត ឬ គណនីចរន្ត "PLUS" ជាមុនសិន មុនពេលបើកគណនីសន្សំតាមទូរស័ព្ទ។
- គណនីសន្សំតាមទូរស័ព្ទ អាចបើកបានមិនថាអ្នកមានទីលំនៅអចិន្ត្រៃយ៍ និងមិនអចិន្ត្រៃយ៍

៣.២.៩ គណនីកាលកំណត់

ជាមួយគណនីបញ្ជើកាលកំណត់ ABA ទឹកប្រាក់សន្សំរបស់អ្នក កើនឡើងកាន់តែច្រើន ហើយអ្នកនឹងដឹងយ៉ាងប្រាកដ នូវទឹកប្រាក់ចំណេញដែលអ្នកត្រូវទទួលបាន។ គណនីបញ្ជើកាលកំណត់ អាចបើកជាប្រិយប័ណ្ណដុល្លារ និងប្រាក់រៀល នៅតាមសាខា ABA ណាមួយ ឬបើកផ្ទាល់ក្នុងកម្មវិធី ABA Mobile។

លក្ខខណ្ឌ

សម្រាប់ជនជាតិខ្មែរ

- ត្រូវមានអាយុយ៉ាងតិច 15ឆ្នាំ
- ត្រូវមានអត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព
- ត្រូវបំពេញ ពាក្យស្នើសុំ បើកគណនី។

សម្រាប់ជនបរទេស

- ត្រូវមានអាយុយ៉ាងតិច 18ឆ្នាំ
- ត្រូវមានលិខិតឆ្លងដែនច្បាប់ដើមដែលមានសុពលភាព និងឯកសារណាមួយដែលបញ្ជាក់ពីការស្នាក់នៅរបស់អ្នក
- ត្រូវបំពេញពាក្យស្នើសុំបើកគណនី។

៣.២.១០ គណនីកាលកំណត់តាមទូរស័ព្ទ

គណនីបញ្ជើកាលកំណត់របស់ធនាគារ ABA អាចបើកបានតាមកម្មវិធី ABA Mobile ដោយគ្រាន់តែចុចត្រឹមតែពីរបីចុចប៉ុណ្ណោះ។

ជាមួយរយៈពេលសន្សំមានភាពបត់បែន ចាប់ពី 1 ដល់ 60 ខែ អ្នកអាចជ្រើសយក ការទទួលបានប្រាក់ប្រចាំខែ ឬ ការទទួលបានប្រាក់សរុបតែម្តងនៅចុងគ្រានៃគណនីកាលកំណត់របស់អ្នក។

រយៈពេលប្រមូលសំណើមានកំណត់! សូមរីករាយជាមួយការប្រាក់ខ្ពស់បំផុត សម្រាប់គណនីកាលកំណត់ជាប្រាក់រៀល និងប្រាក់ដុល្លារ។ អតិថិជនត្រូវមានគណនីសន្សំ, គណនីចរន្ត, ឬគណនីចរន្ត PLUS យ៉ាងហោចណាស់មួយ មុនពេលបើកគណនីបញ្ជើកាលកំណត់តាមទូរស័ព្ទ។

រយៈពេល	ការប្រាក់នៅចុងគ្រា	ការប្រាក់ប្រចាំខែ
1 ខែ	2.00%	N/A
2 ខែ	2.63%	N/A
3 ខែ	3.00%	2.50%
4 ខែ	3.17%	N/A
5 ខែ	3.33%	N/A
6 ខែ	3.50%	3.00%
7 ខែ	3.58%	N/A
8 ខែ	3.67%	N/A
9 ខែ	3.75%	N/A
10 ខែ	3.83%	N/A
11 ខែ	3.92%	N/A
12 ខែ	4.00%	3.50%
24 ខែ	4.00%	3.50%
36 ខែ	4.00%	3.50%
48 ខែ	4.00%	3.50%
60 ខែ	4.00%	3.50%


លក្ខខណ្ឌ

- សម្រាប់ប្រាក់បញ្ជើបឋមអប្បបរមា សម្រាប់លុយដុល្លារ 100 ប្រាក់រៀល 400,000
- ការទូទាត់ការប្រាក់បត់បែន ជាប្រចាំខែ ឬនៅថ្ងៃដល់កាលកំណត់នៃការដាក់ប្រាក់ ពេលបិទគណនីនៅចុងគ្រា
- លក្ខខណ្ឌបន្តនៅចុងគ្រា ប្រាក់ដើម និងការប្រាក់ បិទនៅកាលវេសន្ត ឬប្រាក់ដើមប៉ុណ្ណោះ
- សេវាគណនីប្រចាំខែឥតគិតថ្លៃ
- បញ្ជាក់សមតុល្យទឹកប្រាក់ក្នុងគណនី 10ដុល្លារ/ 40,000រៀល/សន្លឹក

- ត្រួតពិនិត្យបញ្ជីទឹកប្រាក់ក្នុងគណនី 10ដុល្លារ/ 40,000រៀល/សន្លឹក
- ការដកប្រាក់មិនអនុញ្ញាតឱ្យដកប្រាក់ជាផ្នែកៗ

អត្រាការប្រាក់អាចមានការផ្លាស់ប្តូរតាមឆន្ទានុសិទ្ធិរបស់ធនាគារដោយពុំមានការជូនដំណឹងជាមុន ដល់អតិថិជនឡើយ។ ពេលដល់កាលកំណត់ ទាំងប្រាក់ដើម និងការប្រាក់នឹងត្រូវផ្ទេរចូលទៅក្នុងគណនីបង្គោល។ អត្រាការប្រាក់នៃបញ្ជីសន្សំនឹងត្រូវអនុវត្តសម្រាប់ការដកមុនពេលកំណត់។

៣.២.១១ គណនីបត់បែនតាមប្រាក់រៀល



ប្រាក់រៀលក្នុងកម្មវិធី ABA Mobile ពិតជានាំមកនូវប្រយោជន៍ច្រើនសម្រាប់លោកអ្នក! គ្រាន់តែចុចពីរបីប៉ុកក្នុងទូរស័ព្ទដៃ លោកអ្នកអាចចាប់ផ្តើមការសន្សំដែលមានការប្រាក់ខ្ពស់ ហើយទឹកប្រាក់នោះនៅតែអាចដកប្រើប្រាស់បានភ្លាមៗ និងគ្រប់ពេលដែលលោកអ្នកត្រូវការ។

ជាមួយបញ្ជីបត់បែនប្រាក់រៀលតាមទូរស័ព្ទ (KHR) លោកអ្នកអាចដក-ដាក់ប្រាក់ដោយមិនកំណត់ជាមួយការប្រាក់ខ្ពស់ និងទទួលបានការទូទាត់ការប្រាក់រៀលរាល់ត្រីមាស។

លក្ខខណ្ឌ

- ប្រតិបត្តិការអនុញ្ញាតតែប្រតិបត្តិការតាមកម្មវិធី ABA Mobile តែប៉ុណ្ណោះលើកលែងការដាក់ប្រាក់តាមបញ្ជី
- អនុញ្ញាតឱ្យបើកបាន 3 គណនី (មិនរាប់បញ្ចូលគណនីដែលបានបើកនៅបញ្ជីធនាគារ)
- ក្រដាសប្រាក់ទទួលយកជាក្រដាសប្រាក់រៀលគ្រប់ប្រភេទដែលមានស្ថានភាពត្រឹមត្រូវ
- ការបិទគណនី សេវាគណនីប្រចាំខែឥតគិតថ្លៃ
- ប្រាក់បញ្ញើដំបូង 1 លានរៀលហើយសមតុល្យបន្តអប្បបរមា 1 លានរៀល ជាមួយអត្រាការប្រាក់ 1.75%
- ការទូទាត់ការប្រាក់រៀលរាល់ 1 ខែម្តងឬពេលបិទគណនី ហើយសៀវភៅធនាគារគ្មានការផ្តល់ជូនឡើយ

ការប្រាក់បង្កប្រចាំថ្ងៃ ក្នុងរយៈពេល 365 (បីរយហុកសិបប្រាំ) ថ្ងៃក្នុងមួយឆ្នាំ ដោយគិតចំនួនថ្ងៃជាក់ស្តែងនៃខែ។ មានសម្រាប់តែគណនីផ្ទាល់ខ្លួនប៉ុណ្ណោះ។

៣.២.១២ គណនីរួមតាមទូរស័ព្ទ

គណនីរួមតាមទូរស័ព្ទ គឺជាគណនីបន្ថែមពីលើ គណនីរួម ABA ដែល ឥឡូវ លោកអ្នកអាចបើកបាន ដោយផ្ទាល់នៅក្នុងកម្មវិធី ABA Mobile ដោយមិនចាំបាច់អញ្ជើញទៅសាខា។

ជាមួយគណនីរួម ABA Mobile ម្ចាស់គណនី 2 ឬច្រើននាក់ អាចធ្វើការទូទាត់ ដក/ដាក់ប្រាក់ និង បើកកាត ខណៈមានសិទ្ធិចូលប្រើប្រាស់ទឹកប្រាក់ក្នុងគណនីនោះបានដូចគ្នា។

មិនថាអ្នករៀបការរួច, ស្ថិតនៅក្នុងទំនាក់ទំនងណាមួយ ឬគ្រាន់តែចង់គ្រប់គ្រងលុយកាក់រួមគ្នា ជាមួយអ្នកណាម្នាក់ គណនីរួម ABA Mobile ជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នក។

ហេតុអ្វីត្រូវបើក គណនីរួមតាមទូរស័ព្ទ ?

- បង្កើតនៅក្នុង ABA Mobile បានភ្លាមៗ និងឥតគិតថ្លៃ
- តាមដានប្រតិបត្តិការចេញចូល រួមគ្នាយ៉ាងងាយស្រួល
- បានការប្រាក់រហូតដល់ 0.75% ក្នុងមួយឆ្នាំសម្រាប់គណនីដុល្លារ និងរហូតដល់ 1.5% ក្នុងមួយឆ្នាំ សម្រាប់គណនីរៀល ជាមួយជម្រើសទូទាត់ការប្រាក់ច្រើនប្រភេទ
- មិនគិតថ្លៃសម្រាប់សេវាប្រើគណនីប្រចាំខែ

លក្ខខណ្ឌពេញសិទ្ធិ

- ម្ចាស់គណនីរួមតាមទូរស័ព្ទទាំងអស់ ត្រូវតែជាអ្នកប្រើប្រាស់ ABA Mobile ហើយមានគណនីស្តង់ដារ មានដំណើរការយ៉ាងហោចណាស់មួយ។
- ម្ចាស់គណនីរហ័ស ABA តម្រូវឱ្យមានការផ្ទៀងផ្ទាត់គណនីរបស់ខ្លួន នៅតាមសាខាធនាគារABAណាមួយ មុននឹងត្រូវបានអនុញ្ញាតឱ្យបើកគណនីរួមតាមទូរស័ព្ទ។

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) សម្រាប់ប្រាក់រៀល

សមតុល្យប្រចាំថ្ងៃ	អត្រាការប្រាក់
KHR ≤ 20,000,000	1.00%
KHR ≤ 100,000,000	1.25%
KHR > 100,000,000	1.50%

អត្រាការប្រាក់ (ក្នុងមួយឆ្នាំ) សម្រាប់ប្រាក់ដុល្លារ

សមតុល្យប្រចាំថ្ងៃ	អត្រាការប្រាក់
USD ≤ 10,000	0.00%
USD ≤ 25,000	0.10%
USD ≤ 50,000	0.15%
USD ≤ 100,000	0.25%
USD ≤ 500,000	0.40%
USD ≤ 1,000,000	0.50%
USD > 1,000,000	0.60%

លក្ខខណ្ឌ

- សមតុល្យបើកដំបូងអប្បបរមានិងសមតុល្យបន្តអប្បបរមាមិនមានកំណត់ចំនួន
- ពន្ធ 4% សម្រាប់និវាសនជន ឬ 14% សម្រាប់អនិវាសនជន
- ការទូទាត់ការប្រាក់រៀលរាល់ 1 ខែម្តងឬពេលបិទគណនី
- គ្មានការកំណត់ចំនួនគណនី
- ចំនួនម្ចាស់គណនីច្រើនបំផុត 5 នាក់
- លក្ខខណ្ឌប្រើគណនីជាសមាជិកនៃគណនីរួម
- ការដកប្រាក់ និងដាក់ប្រាក់មិនកំណត់
- បណ្តាញសម្រាប់បិទគណនីម្ចាស់គណនីទាំងអស់ ត្រូវយល់ព្រមចំពោះសំណើរសុំបិទគណនី
- ថ្លៃសេវាកម្មចំពោះសេវាគណនីប្រចាំខែនិង សេវាតាមកម្មវិធីទូរស័ព្ទឥតគិតថ្លៃ

៣.៣ នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់

៣.៣.១ ការបង្កើនជំនឿទុកចិត្ត

ជំនឿទុកចិត្ត គឺជារឿងដ៏សំខាន់មួយក្នុងការប្រមូលប្រាក់បញ្ញើ និងទាក់ទាញអតិថិជនថ្មីៗមកប្រើប្រាស់នូវសេវាកម្មរបស់ខ្លួន។ ដើម្បីធ្វើឱ្យអតិថិជនមានជំនឿទុកចិត្ត និងណែនាំគ្នាយកប្រាក់មកផ្ញើរ ធនាគារបានខិតខំបង្កើនជំនឿ ដែលជាកត្តានាំឱ្យធនាគារទទួលបានជោគជ័យ មានកេរ្តិ៍ឈ្មោះល្បីល្បាញ តាមរយៈការដើរតាមយុទ្ធសាស្ត្ររបស់ធនាគារ ដែលក្នុងនោះរួមមាន បុគ្គលិក ថ្នាក់ដឹកនាំ ការទំនាក់ទំនង និងការបញ្ចុះបញ្ចូលរបស់បុគ្គលិក ព្រមទាំងចំណាត់ថ្នាក់ឥណទាន (Credit Rating) របស់ធនាគារផងដែរ។

៣.៣.២ ការបម្រើសេវាអតិថិជន

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់តែងតែផ្តល់នូវសេវារូសរាយរាក់ទាក់ទៅកាន់អតិថិជនយ៉ាងល្អតាមរយៈការស្វាគមន៍ដោយស្មោះត្រង់ និងស្វែងយល់ពីគោលបំណងក៏ដូចជាតម្រូវការរបស់អតិថិជនផ្នែកហិរញ្ញវត្ថុដើម្បីផ្តល់ជូននូវអ្វីដែលអតិថិជនចង់បាន។

៣.៣.៣ ការផ្តល់អត្រាការប្រាក់

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់បានផ្តល់នូវសេវាកម្មទទួលប្រាក់បញ្ញើយ៉ាងច្រើនសម្បូរបែបនឹងជម្រើសជាច្រើនទៅកាន់អតិថិជនហើយអ្វីដែលកាន់តែពិសេសថែមទៀតនោះធនាគារបានផ្តល់នូវអត្រាការប្រាក់ដល់សម្បូរបែបដើម្បីទាក់ទាញចិត្តរបស់អតិថិជនមិនថាការដាក់ជាប្រាក់រៀលឬដុល្លារ។

៣.៣.៤ បណ្តាញ EasyCash

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់គឺជាសមាជិក EasyCash ដែលជាបណ្តាញអេធីអឹមដ៏ជាងគេបំផុតនៅក្នុងប្រទេសកម្ពុជា។ បណ្តាញនេះបានផ្តល់ដល់ម្ចាស់កាត ABA VISA ឱ្យកាន់តែមានភាពងាយស្រួលក្នុងការប្រើប្រាស់គណនី ABA របស់ពួកគេ តាមរយៈចំនួនដ៏ច្រើននៃម៉ាស៊ីនអេធីអឹមរបស់ធនាគារនានាជាដៃគូនៅកម្ពុជា។ ម្ចាស់កាត ABA VISA ទាំងអស់អាចដកសាច់ប្រាក់ ឬពិនិត្យសមតុល្យគណនីរបស់ពួកគេនៅគ្រប់ម៉ាស៊ីន ATM ដែលជាសមាជិក EasyCash ដោយធ្វើការចំណាយថ្លៃសេវាទាបបំផុត។ ដោយតាមរយៈនេះធនាគារវឌ្ឍនៈអាស៊ី ចំកាត់បានអនុញ្ញាតឱ្យអតិថិជនអាចប្រើប្រាស់កាតរបស់ខ្លួននៅតាមម៉ាស៊ីន ATM

របស់ធនាគារផ្សេងទៀតក្នុងបណ្តាញដូចជា ធនាគារកាថេយ្យណែដីត ធនាគារមេគង្កកម្ពុជា ធនាគារកាណាឌីយ៉ា ធនាគារសហពាណិជ្ជ ធនាគារកម្ពុជាសាធារណៈ ធនាគារពាណិជ្ជកម្មក្រៅ និងធនាគារកម្ពុជាអាស៊ី។

៣.៣.៥ ការដាក់ប្រាក់

នៅពេលដែលអតិថិជនចង់ធ្វើការដាក់ប្រាក់ចូលក្នុងគណនី អតិថិជនត្រូវបំពេញលើប័ណ្ណដាក់ប្រាក់ ដែលត្រូវបំពេញនូវឈ្មោះ លេខគណនី និងចំនួនទឹកប្រាក់ដែលខ្លួនចង់ដាក់ ព្រមទាំងហត្ថលេខា។

ធនាគារមានម៉ាស៊ីនដាក់សាច់ប្រាក់អាចឱ្យអតិថិជនបង់ថ្លៃសេវា និងធ្វើការដាក់ប្រាក់ទៅក្នុងគណនី របស់អតិថិជនផងដែរ។ អត្ថប្រយោជន៍សំខាន់នៃម៉ាស៊ីនដាក់សាច់ប្រាក់នេះ គឺអនុញ្ញាតឱ្យអតិថិជនអាចដាក់ បញ្ចូលសាច់ប្រាក់ភ្លាមៗ ដើម្បីធ្វើប្រតិបត្តិការតាមតម្រូវការរបស់ខ្លួន ហើយថែមទាំងអាចធ្វើការសងប្រាក់កម្ចី ដោយមិនចាំបាច់អញ្ជើញមកកាន់ការិយាល័យធនាគារផងដែរ។

៣.៣.៦ តាមរយៈធនាគារវេជ្ជសាស្ត្រ ចំណាត់

ដើម្បីផ្តល់ភាពងាយស្រួលជូនទៅអតិថិជនគ្រប់រូបមក ទទួលសេវាកម្មប្រាក់បញ្ញើ-សន្សំជាមួយនិង ធនាគារ ABA ផ្ទាល់ ធនាគារតម្រូវឱ្យអតិថិជនអនុវត្តតាម៣ជំហានធំៗដូចខាងក្រោម៖

ជំហានទី០១៖ ការជ្រើសរើសទីតាំង

សាខារបស់ធនាគារមានគ្រប់ទីតាំងនៅជិតបំផុតដែលអាចស្វែងរកទីតាំងរបស់ធនាគារ បានតាមរយៈ អ៊ីនធឺណែត ឬសួរព័ត៌មានអ្នកនៅជុំវិញខ្លួនម្យ៉ាងវិញទៀតអាចស្វែងរកបានតាមរយៈគេហទំព័រ របស់ ធនាគារអេប៊ីអេផ្ទាល់ឬ ទំនាក់ទំនងទៅលេខទូរស័ព្ទរបស់ធនាគារផ្ទាល់ដើម្បីសួរព័ត៌មាន។

ជំហានទី០២៖ ការបំពេញបែបបទព័ត៌មាន

១. បន្ទាប់ពីជ្រើសរើសបានទីតាំងរបស់ធនាគាររួចតម្រូវឱ្យអតិថិជនទៅក្នុងធនាគាររួចជួប បុគ្គលិកផ្នែកផ្តល់ព័ត៌មាន...នោះបុគ្គលិកផ្តល់ព័ត៌មាននិងសួរទៅអ្នកនូវគោលបំណងដែលអ្នកមក ធនាគារដើម្បីអ្វីបន្ទាប់មកបុគ្គលិកផ្តល់ព័ត៌មាននិងណែនាំលោកអ្នកឱ្យយកលេខបញ្ជារដើម្បីរងចាំធ្វើ ប្រតិបត្តិការបន្ត។

២.ក្រោយពីបានលេខបញ្ជារលោកអ្នក សូមតាមដានលេខបញ្ជានៅលើក្តាព័ត៌មាន ប្រសិនបើដល់ លេខរៀងរបស់អ្នកនោះគ្មានព័ត៌មាននិងបង្ហាញអ្នក ថាអ្នកត្រូវទៅជួប Counter លេខបញ្ជាម្នាក់ណាដើម្បី ទទួលសេវាកម្ម។

៣.អតិថិជនត្រូវប្រាប់ពីប្រភេទសេវាកម្មប្រាក់បញ្ញើ-សន្សំដែលអ្នកចង់ប្រើប្រាស់ទៅកាន់ Counter នោះបុគ្គលិកធនាគារនិងប្រគល់ទម្រង់ឯកសារប្រាក់បញ្ញើនិងណែនាំលោកអ្នកឱ្យ បំពេញបែបបទព័ត៌មាន ដូចខាងក្រោម៖

- ឈ្មោះ ជាអក្សរខ្មែរនិង អក្សរឡាតាំង
- លេខទូរស័ព្ទ, អាសយដ្ឋាន ភេទ
- ជ្រើសរើសប្រភេទសេវាកម្មប្រាក់បញ្ញើ-សន្សំណាមួយ
- និងភ្ជាប់មកជាមួយនូវអត្តសញ្ញាណប័ណ្ណផ្ទាល់ខ្លួនប្រសិនបើសិនបើករណីក្រុមហ៊ុនឬអង្គការត្រូវភ្ជាប់ មកជាមួយលិខិតបើកអាជីវកម្ម ប័ណ្ណប៉ាតង់ជាដើម បើសិនអតិថិជនជាជនបរទេសត្រូវភ្ជាប់មក ជាមួយ លិខិតឆ្លងដែនដែលមានសុពលភាពយ៉ាងតិច៣ខែ។

- ករណីបើគណនីប្រាក់បៀវត្សត្រូវភ្ជាប់មកជាមួយនិងលិខិតបញ្ជាក់បើគណនីប្រាក់បៀវត្សពីក្រុមហ៊ុន។
- ព្រមទាំងមានហត្ថលេខាឬ ស្នាមមេដៃជាដើម។



៤. ក្រោយពីបំពេញបែបបទព័ត៌មានរួច នោះបុគ្គលិករបស់ធនាគារនិងពិនិត្យឯកសាររបស់អតិថិជន ភ្លាមៗ ករណីមានខុសត្រូវណាបុគ្គលិកធនាគារនិងណែនាំឱ្យកែតម្រូវ។

ជំហានទី០៣៖ ការដាក់ប្រាក់តម្កល់

បន្ទាប់ពីការបំពេញព័ត៌មានរបស់អតិថិជនត្រឹមត្រូវនោះបុគ្គលិករបស់ធនាគារនិងតម្រូវឱ្យដាក់ប្រាក់ តម្កល់៥ដុល្លារឬ១០ដុល្លារក្នុងកុងធនាគារ។ កាន់តែភាពពិសេសផងដែលដើម្បីតាមដានប្រាក់ក្នុងគណនី ប្រកបដោយភាពងាយស្រួលនោះបុគ្គលិករបស់ធនាគារនិងណែនាំឱ្យដំឡើងកម្មវិធី ABA Mobile ក្នុង ទូរស័ព្ទដៃជាការស្រេច។ ម្យ៉ាងវិញទៀតបុគ្គលិករបស់ធនាគារនិងបង្រៀនអំពីរបៀប ដាក់ប្រាក់ និងដកប្រាក់ ក្នុងធនាគារឬទូរATM ដោយផ្ទាល់។



៣.៣.៧ តាមរយៈ ABA Mobile

ធនាគារ បានបង្កើតនូវកម្មវិធីដែលអាចឱ្យអតិថិជនបើកគណនីបានគ្រប់ពេលវេលាដោយខ្លួនឯងតាមរយៈ ABA Mobile App ក្នុងទូរស័ព្ទដៃប្រកបដោយសុវត្ថិភាព របស់អ្នកដោយគ្រាន់តែអនុវត្តតាមការបំពេញបែបបទព័ត៌មានដោយគ្រាន់តែបើកកម្មវិធី ហើយបន្ទាប់មកជ្រើសរើស ចុះឈ្មោះ រួចបំពេញព័ត៌មានក្នុងជំហាននីមួយៗ ឱ្យបានត្រឹមត្រូវ និងច្បាស់លាស់។

+ធនាគារតម្រូវឱ្យអតិថិជនចុះឈ្មោះប្រើប្រាស់សេវា ABA Mobile App

- ❶ ជំហានស្នាក់នៅកម្មវិធី ABA Mobile App, បន្ទាប់មក ជ្រើសរើសយក“បើកគណនីរហ័ស”។
- ❷ ផ្ទៀងផ្ទាត់អត្តសញ្ញាណ
 - ថតរូបអត្តសញ្ញាណប័ណ្ណរបស់អ្នក
 - ថតផ្ទៃមុខរបស់អ្នក
 - បង្កើតព័ត៌មានសម្ងាត់សម្រាប់បើកចូល
- ❸ លក្ខខណ្ឌប្រើប្រាស់ ABA Mobile និងគណនីរហ័ស
- ❹ ត្រៀមអត្តសញ្ញាណប័ណ្ណខ្មែរឬលិខិតឆ្លងដែន
 - Scan អត្តសញ្ញាណប័ណ្ណឬ លិខិតឆ្លងដែន ដោយប្រាកដថាឯកសារនៅមានសុពលភាព ច្បាស់មិនមានពន្លឺចាំងព័ត៌មាន
- ❺ បង្កើតសោរមុខ
 - កញ្ចក់ការម៉ែរត្រូវតែស្អាត មិនប្រឡាក់
 - ក្រោយត្រូវមានពន្លឺគ្រប់គ្រាន់ និងច្បាស់ល្អ
 - មិនត្រូវពាក់ម៉ាស់ វ៉ែនតា ឬមួក
- ❻ ព័ត៌មានផ្ទាល់ខ្លួន
 - ពិនិត្យព័ត៌មានឱ្យបានច្បាស់លាស់មុននិងចុចបញ្ជូន
- ❼ ដាក់បញ្ចូលលេខទូរស័ព្ទ ហើយប្រាកដថាលេខទូរស័ព្ទកំពុងប្រើប្រាស់ផ្ទាល់
- ❽ បញ្ចូលលេខសម្ងាត់ខ្លួនប្រាកដថាគ្មានអ្នកស្គាល់
- ❾ ចំណុចនេះយើងនឹងទទួលបានគណនី ABA ចំនួន២គឺ គណនីប្រាក់ដុល្លារ និងគណនីប្រាក់រៀល បន្ទាប់មកយើងនឹងអាចប្រើ ABA Mobileបាន។

៣.៣.៨ គោលការណ៍នៃការទទួលប្រាក់បញ្ញើ

ការវិនិយោគសាច់ប្រាក់ជាមួយធនាគារជាប្រភពចំណូលបន្ថែម។ ធនាគារបានធានានូវសុវត្ថិភាពខ្ពស់ចំពោះសាច់ប្រាក់របស់អតិថិជនមានកំណើនជារៀងរាល់ថ្ងៃធ្វើឱ្យអតិថិជនសម្រេចក្តីប្រាថ្នា។ ធនាគារបានផ្តល់ជម្រើសប្រភេទគណនីសន្សំប្រាក់នៅធនាគារបានតាមតម្រូវការ។

សេវានេះសម្រាប់ផ្តល់ជូនដល់ជនគ្រប់រូបដែលជានីតិជននិងមានអាយុ ចាប់ពី១៨ឆ្នាំឡើងទៅដូចជា អ្នកប្រកបរបររកស៊ីផ្សេងៗ ស្ត្រីមេផ្ទះ សិស្ស និស្សិត បុគ្គលិក កម្មករ មន្ត្រីរាជការ ។ អង្គការនានាដែលជានីតិ បុគ្គល ដូចជា ក្រុមហ៊ុន អង្គការ គម្រោងអភិវឌ្ឍន៍នានា មន្ទីរ ក្រសួងនានារបស់រាជរដ្ឋាភិបាល ។ អាចបើក គណនីសម្រាប់ប្រើប្រាស់ផ្ទាល់ខ្លួន ឬបើកក្នុងនាមអង្គការនានាបាន ។

❖ សម្រាប់ឯកត្តជន(For Individual)

ចំពោះជនជាតិខ្មែរ អតិថិជនត្រូវមានឯកសារមួយក្នុងចំណោមឯកសារខាងក្រោម ៖

- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ
- លិខិតឆ្លងដែន ដែលនៅមានសុពលភាពយ៉ាងតិច បីខែ
- សៀវភៅគ្រួសារ (ករណីអតិថិជនជាមេគ្រួសារ)
- សៀវភៅគ្រួសារ (ករណីអតិថិជនជាសមាជិកគ្រួសារ) ឬសៀវភៅស្នាក់នៅ ដោយត្រូវភ្ជាប់ ឯកសារផ្សេងៗដែលមានរូបថត ដូចជា អត្តសញ្ញាណប័ណ្ណមន្ត្រីរាជការ ឬអត្តសញ្ញាណប័ណ្ណការងារឬប័ណ្ណបើកបរ ឬប័ណ្ណសម្គាល់ខ្លួនសិស្ស-និស្សិត ជាដើម។

ចំពោះជនជាតិបរទេស អតិថិជនត្រូវមាន ៖

- លិខិតឆ្លងដែន ដែលនៅមានសុពលភាពយ៉ាងតិច បីខែ
- អាស័យដ្ឋានពិតប្រាកដដែលអាចទាក់ទងបាននៅកម្ពុជា ដោយមានបញ្ជាក់ទីលំនៅចេញ ដោយអាជ្ញាធរមានសមត្ថកិច្ច ឬលិខិតបញ្ជាក់ពី សមត្ថកិច្ចរបស់ស្ថាប័នកំពុងបម្រើការងារ ឬ កិច្ចសន្យាការងារ ឬកិច្ចសន្យាអាជីវកម្មជាមួយដៃគូជំនួញ នៅកម្ពុជា ឬលិខិតបញ្ជា បេសកកម្មពីក្រៅប្រទេសរបស់ស្ថាប័នដែលអាចទុកចិត្តបាន
- លេខទូរស័ព្ទ ទូរសារ ឬអ៊ីម៉ែល ដែលអាចទាក់ទងបាន។

ចំពោះក្រុមហ៊ុន ឬអង្គការត្រូវមានឯកសារដូចខាងក្រោម (For corporate /organization)

- អនុស្សរណៈ និងលក្ខន្តិកៈ វិញ្ញាបនបត្រចុះបញ្ជីពាណិជ្ជកម្មភាពជាដៃគូ ដែលសមស្របតាមសភាពជាក់ស្តែង។
- ឯកសារសម្គាល់អត្តសញ្ញាណរបស់ម្ចាស់គណនី
- លិខិតអនុញ្ញាតអាជីវកម្ម ឬដំណើរការអង្គការ
- ប័ណ្ណប៉ាតង់ វិញ្ញាបនបត្រចុះបញ្ជីអាករលើតំលៃបន្ថែម លិខិតបញ្ជាក់ការបង់ប្រាក់ពន្ធឬ លិខិតប្រកាសពន្ធផ្សេងៗ ដែលមានលិខិតអត្តសញ្ញាណកម្មសារពើពន្ធ។
- ឯកសារសម្គាល់អត្តសញ្ញាណរបស់នាយក ភាគហ៊ុនិក ឬដៃគូ
- សេចក្តីសម្រេចចិត្តរបស់ក្រុមប្រឹក្សាភិបាល ឬនាយកគ្រប់គ្រង លើការបើកគណនី
- លិខិតផ្ទេរសិទ្ធិដល់បុគ្គលណាម្នាក់ជាតំណាងក្រុមហ៊ុន ឬអាជីវកម្ម
- ឯកសារពាក់ព័ន្ធផ្សេងៗទៀត។

ក.ព័ត៌មាន និងលក្ខខណ្ឌតម្រូវផ្សេងៗសម្រាប់បើកគណនីពីក្រៅប្រទេស

ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ អនុញ្ញាតលោកអ្នក ដែលរស់នៅឬមានទីតាំងប្រតិបត្តិការអាជីវកម្មនៅ បរទេស អាចបើកគណនីធ្វើប្រតិបត្តិការដក-ដាក់ប្រាក់ ឬផ្ទេរប្រាក់ និងបិទគណនីពីក្រៅប្រទេស ជាមួយធនាគារអេប៊ីអេ ដោយអនុលោមទៅតាមលក្ខខណ្ឌទាំងឡាយរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់និងច្បាប់របស់ព្រះរាជាណាចក្រកម្ពុជា ។

❖ ឯកត្តជន៖

- ធនាគារតម្រូវឱ្យអតិថិជនបំពេញពាក្យស្នើសុំចុះឈ្មោះបើកគណនីតាមទម្រង់ឯកត្តជន និងគំរូហត្ថលេខា ឬស្នាមមេដៃបើកគណនីឯកត្តជនរួមទាំងលក្ខខណ្ឌពិសេសក្នុងការប្រតិបត្តិ គណនីជាមួយធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ពីក្រៅប្រទេស និងភ្ជាប់មកជាមួយនូវច្បាប់ថត ចម្លងលិខិតឆ្លងដែន (នៅមានសុពលភាពយ៉ាងតិច ៣ខែ) ។
- ពាក្យស្នើសុំចុះឈ្មោះបើកគណនី និងឯកសារតម្រូវខាងលើ ត្រូវបញ្ជាក់ដោយសហការីនៅក្រៅប្រទេស ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ករណីប្រទេសគ្មានសហការី

❖ នីតិបុគ្គល ៖

- ធនាគារតម្រូវឱ្យអតិថិជនបំពេញពាក្យសុំចុះឈ្មោះបើកគណនីតាមទម្រង់របស់គណនីក្រុមហ៊ុន និងគំរូហត្ថលេខាបើកគណនីក្រុមហ៊ុនឬ ពាក្យស្នើសុំបើកគណនីពីអ្នកមានសិទ្ធិ (ករណីមានការផ្ទេរសិទ្ធិ ឬក៏អ្នកតំណាងក្រុមហ៊ុនស្នើសុំបើកគណនី) រួមទាំងលក្ខខណ្ឌពិសេសក្នុងការ ប្រតិបត្តិគណនីជាមួយធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ពីក្រៅប្រទេស និងបោះត្រាក្រុមហ៊ុន។
- ពាក្យស្នើសុំចុះឈ្មោះបើកគណនីតាមទម្រង់របស់គណនីក្រុមហ៊ុន និងគំរូហត្ថលេខាបើក គណនីក្រុមហ៊ុនឬ ពាក្យស្នើសុំបើកគណនីពីអ្នកមានសិទ្ធិ (ករណីមានការផ្ទេរសិទ្ធិ ឬករណីអ្នក តំណាងក្រុមហ៊ុនស្នើសុំបើកគណនី) រួមទាំងលក្ខខណ្ឌពិសេសក្នុងការប្រតិបត្តិគណនី ជាមួយធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ពីក្រៅប្រទេស និងឯកសារតម្រូវខាងលើ ត្រូវបញ្ជាក់ដោយសហការីនៅក្រៅប្រទេស ឬអាជ្ញា ធរមានសមត្ថកិច្ចពាក់ព័ន្ធ (ករណីប្រទេសគ្មានសហការី)ដែលអតិថិជនរស់នៅ។

៣.៣.៩ គុណសម្បត្តិ និងគុណវិបត្តិនៃការទទួលប្រាក់បញ្ញើ

ក.គុណសម្បត្តិនៃការទទួលប្រាក់បញ្ញើ

- រក្សាសាច់ប្រាក់ប្រកបដោយសុវត្ថិភាព និងទទួលបានការប្រាក់ខ្ពស់។
- ទទួលបានវិញ្ញាបនបត្រប្រាក់បញ្ញើ ដែលអាចប្រើប្រាស់ជាទ្រព្យបញ្ចាំជាមួយយើងខ្ញុំ ក្នុងករណីលោកអ្នកត្រូវការឥណទានសម្រាប់រយៈពេលខ្លីជាង។
- មិនគិតថ្លៃសេវាក្នុងការបើក ឬបិទគណនី ។
- ងាយស្រួលប្រើប្រាស់លើប្រតិបត្តិការសាច់ប្រាក់ និងទូទាត់សាច់ប្រាក់ ក្នុង ដំណើរការ ជួញដូរមូលបត្រនៅក្នុងទីផ្សារមូលបត្រកម្ពុជា ។
- ការដាក់ ឬដកជាសាច់ប្រាក់ ឬជាមូលប្បទានបំត្រអាចធ្វើបានគ្រប់ពេលវេលាក្នុងម៉ោងធ្វើការ នៅគ្រប់សាខា និងការិយាល័យជាច្រើនទៀតនៅក្នុងបណ្តាញប្រតិបត្តិការរបស់យើងខ្ញុំដែលគ្របដណ្តប់គ្រប់ខេត្ត-រាជធានី ។
- មានបណ្តាញបច្ចេកវិទ្យាព័ត៌មានទំនើបគ្របដណ្តប់លើគ្រប់ខេត្ត-រាជធានី ដើម្បីធានាដល់ភាពងាយស្រួល ក្នុងការប្រើប្រាស់គណនីរបស់លោកអ្នកនៅគ្រប់ទីកន្លែងដែលមានការិយាល័យរបស់ធនាគារយើងខ្ញុំ។
- មានសុវត្ថិភាព និងតម្លាភាពក្នុងការគ្រប់គ្រងចរន្តសាច់ប្រាក់ នៅធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ និង ប្រើប្រាស់សាច់ប្រាក់ជាមួយភាគីផ្សេងទៀត ។

ខ.គុណវិបត្តិនៃការទទួលប្រាក់បញ្ញើ

- មានការរង់ចាំយូរពេលដែលយើងត្រូវការដកលុយចំនួនច្រើនភ្លាមៗ។
- មានការគិតថ្លៃសេវាពេលទទួលសេវាកម្មប្រាក់។

ជំពូកទី៤

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ

ការវិភាគលើចំណុចខ្លាំង និងចំណុចខ្សោយ របស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ពិតជាមាន សារៈសំខាន់ បំផុតក្នុងការវាយតម្លៃវាស់វែង ដំណើរការនិងសកម្មភាពរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ដើម្បីអោយធនាគារ រីកចម្រើននិងឈានមុខគេ។ ក្រោយពីបញ្ចប់ការស្រាវជ្រាវក្រុមយើងខ្ញុំបានសង្កេតឃើញចំណុចខ្លាំងនិង ចំណុចខ្សោយមួយចំនួនដែលកើតឡើងអំពីការគ្រប់គ្រងប្រព័ន្ធផ្ទៃក្នុងរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់នីតិវិធី ក្នុងការអនុវត្ត។

៤.១ ការវិភាគលើចំណុចខ្លាំង

- នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារ បានផ្តល់ភាពងាយស្រួលរួមទាំងទំនុកចិត្ត និង សុវត្ថិភាព សាច់ប្រាក់ សម្រាប់អតិថិជនប្រើប្រាស់ ទាំងក្នុងប្រទេសនិងក្រៅប្រទេស។ យោងទៅ តាមស្ថានភាព ជាក់ស្តែង នៅពេលដែលអតិថិជនទៅបង្កើតគណនីប្រាក់បញ្ញើដំបូងគឺ ធនាគារបានទាមទារឱ្យអតិថិ ជនបំពេញបែបបទព័ត៌មានផ្ទាល់ខ្លួន នឹងភ្ជាប់មកជាមួយនូវ អត្តសញ្ញាណប័ណ្ណ លិខិតឆ្លងដែនឬ លិខិតបើអាជីវកម្មជាដើមព្រមទាំងមានការចុះហត្ថលេខា... ស្នាមមេដៃត្រឹមត្រូវរៀបរយមានបញ្ហា នៅពេលក្រោយ។
- ភាពខ្លាំងខាងផ្នែកហិរញ្ញវត្ថុ ដែលបង្កឱ្យអតិថិជនមានទំនុកចិត្តខ្ពស់ និងបំពេញតម្រូវការអតិថិជន ព្រោះថាធនាគារមានប្រាក់តម្កល់ច្រើនសម្រាប់ផ្តល់ជូនអតិថិជន និងបំពេញតម្រូវការអតិថិជនដូចជា ទទួលប្រាក់បញ្ញើ និងសេវាផ្ទេរប្រាក់ផ្សេងៗទៀត។
- ជាធនាគារមួយដែលជួយលើកស្ទួយវិស័យរូបិយប័ណ្ណ ប្រាក់រៀល(៛)ដែលឱ្យតម្លៃខ្ពស់តាមរយៈ ការ ផ្តល់អត្រាការប្រាក់ខ្ពស់សម្រាប់ការដាក់ប្រាក់បញ្ញើរបស់អតិថិជន។ ឧទាហរណ៍ជាក់ស្តែង ការដាក់ ប្រាក់បញ្ញើសន្សំ តាម ABA Mobile App ក្នុងគណនីប្រាក់បញ្ញើមានកាលកំណត់សម្រាប់រយៈពេល ១ខែជាប្រាក់រៀលទទួលបានអត្រាការប្រាក់គឺ២.០០%ចំណែកការដាក់ប្រាក់ជាប្រាក់ដុល្លារគឺទទួល បានអត្រាការប្រាក់ ១.៥០%។

៤.២ ការវិភាគលើចំណុចខ្សោយ

ទន្ទឹមនឹងការរីកចម្រើនរួមជាមួយនិងសក្តានុពលនៃ ប្រសិទ្ធភាពនៃចំណុចខ្លាំងជាច្រើនដែលធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ដែលកំពុងបន្ត ពង្រីកនូវភាពខ្លាំងរបស់ខ្លួន ក៏មាននូវចំណុចខ្សោយមួយចំនួនដែលកំពុង កើតមានផងដែរ៖

- ការបង្កើតគណនីប្រាក់បញ្ញើសន្សំនៅធនាគារវឌ្ឍនៈអាស៊ី ចំកាត់តាមរយៈកម្មវិធីABA Mobile App ដោយខ្លួនឯងគឺពុំមានភាពទូលំទូលាយសម្រាប់ប្រើប្រាស់ទេ។ ជាក់ស្តែងនៅ ពេលដែលអតិថិជន បង្កើតគណនីសម្រាប់ប្រើប្រាស់តាមABA Mobile App គឺធនាគារតម្រូវឱ្យអតិថិជនគ្រប់រូបត្រូវធ្វើ ដំណើរមកធនាគារ ដើម្បីឱ្យបុគ្គលិកធនាគារត្រួតពិនិត្យម្តងទៀតទើបសម្រេចថាគណនីត្រឹមត្រូវអាច ប្រើប្រាស់បានទូលំទូលាយដោយមូលហេតុនេះគឺធ្វើឱ្យអតិថិជនមានភាពស្មុគស្មាញក្នុងការបង្កើត គណនីនិង ត្រូវចំណាយពេលវេលាដើម្បីធ្វើដំណើរទៅរងចាំនូវធនាគារ។

- ការប្រើប្រាស់សេវាកម្មទូទាត់ប្រាក់តាមរយៈធនាគារវឌ្ឍនៈអាស៊ី ចំកាត់មានការគិតថ្លៃចំណាយលើសេវាកម្មទៅតាមប្រភេទទំនិញ និងចំនួនទឹកប្រាក់ដែលបានទូទាត់។ ជាមួយនេះផងដែរ ប្រសិន បើអតិថិជនចង់ ទូទាត់ប្រាក់ឆ្លងធនាគារ គឺមានការកាត់ថ្លៃសេវាកម្ម ដែលអាស្រ័យទៅតាម ចំនួនសាច់ប្រាក់ដែលបានផ្ទេរ៖ (ឧទាហរណ៍: ការទូទាត់ប្រាក់ឆ្លងធនាគារ ពីធនាគារមួយទៅធនាគារមួយផ្សេងទៀតមានទឹកប្រាក់៣០ដុល្លារ គឺគិតថ្លៃសេវាជាមធ្យមប្រហែល០.5\$)។
- លក្ខខណ្ឌនៃការទាមទារតម្រូវឱ្យមានឯកសារច្រើនដែលធ្វើអោយពេលខ្លះមានភាពស្មុំញ៉ាំដែលឱ្យធ្វើឱ្យអតិថិជនខាតពេលវេលានិងមិនសូវពេញចិត្តចំពោះសេវាកម្មរបស់ធនាគារ។ ជាមួយនេះផងដែរ តម្រូវឱ្យតម្កល់ទុកនូវសាច់ប្រាក់ទុកនូវពេលដែលអតិថិជនមកបង្កើតគណនីបញ្ជើនៅធនាគារ៖ (ឧទាហរណ៍: បើគណនីប្រាក់សន្សំត្រូវតម្កល់លុយទុកចាប់ពី10\$) ។

ជំពូកទី៥

សេចក្តីសន្និដ្ឋាន និងការផ្តល់អនុសាសន៍

៥.១ សេចក្តីសន្និដ្ឋាន

ឆ្លងតាម ការសិក្សានិងការស្រាវជ្រាវដោយ យកចិត្តទុកដាក់នៅធនាគារវឌ្ឍនៈអាស៊ី ចំកាត់សាខា បឹងត្របែក កន្លងមកក្រុមយើងខ្ញុំអាចវាយតម្លៃបានថាធនាគារវឌ្ឍនៈអាស៊ី ចំកាត់សាខាបឹងត្របែក គឺជា ស្ថាប័នធនាគារធំមួយ ក្នុងចំណោមស្ថាប័នធនាគារដទៃទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលមាន បំណងលើកតម្កើន នូវកម្រិតជីវភាព របស់ប្រជាពលរដ្ឋក្រីក្រ ដើម្បីជម្រុញសកម្មភាពសេដ្ឋកិច្ចឱ្យរីក ចម្រើន តាមរយៈការទទួលប្រាក់បញ្ញើពីអតិថិជនរួចផ្តល់អត្រាការប្រាក់ត្រលប់ជូនអតិថិជនវិញប្រកបដោយ ប្រសិទ្ធ ភាព គុណភាពនិងភាពត្រឹមត្រូវ ។

ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនប្រើប្រាស់នូវសេវាកម្មប្រាក់បញ្ញើ-សន្សំ ធនាគារវឌ្ឍនៈ អាស៊ី ចំកាត់មានសេវាកម្មដែលមានសក្តានុពល មានកម្មវិធីនិងសេវាដ៏សំបូរបែប អតិថិជនប្រើប្រាស់ជា ពិសេសគឺ បង្កើននូវសេវាកម្មដែលមានភាពទាន់សម័យតាមបែបបច្ចេកវិទ្យាទំនើប ដែលមានវិសាលភាព យ៉ាងធំទូលាយ សេវាកម្មទទួលប្រាក់បញ្ញើ របស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ គឺមានលក្ខណៈលឿនរហ័ស ទាន់ចិត្ត និងផ្តល់ទំនុកចិត្តសម្រាប់អតិថិជនដែលប្រើប្រាស់ផលិតផលដ៏ច្រើនសំបូរបែបរបស់ធនាគារដែល ធ្វើឱ្យធនាគារមានឱកាសខ្ពស់នៃការប្រកួតប្រជែងដណ្តើមយកទីផ្សារក្នុងតំបន់ និងវាយលុកទីផ្សារបានយ៉ាង ច្រើនជាទឹកត់សម្គាល់។

ម្យ៉ាងវិញទៀតធនាគារវឌ្ឍនៈអាស៊ី ចំកាត់បានផ្តល់នូវនីតិវិធីដាក់ប្រាក់បញ្ញើពីវីដេសាស្ត្រដែលអតិថិជន គ្រប់រូបអាចជ្រើសរើសនូវវីដេសាស្ត្រណាមួយសម្រាប់អនុវត្តន៍ដាក់ប្រាក់បញ្ញើតាមដែលខ្លួនចង់ប្រើប្រាស់ ដែល វីដេសាស្ត្រទាំងពីរនោះគឺ ការដាក់ប្រាក់បញ្ញើតាមរយៈធនាគារអេប៊ីអេផ្ទាល់ និងតាមកម្មវិធីABA Mobile App ដែលកម្មវិធីទាំងពីរនេះធនាគារមានបីជំហានសម្រាប់អនុវត្តន៍ដែលជំហាននីមួយៗ គឺផ្តល់ភាពងាយស្រួល ព្រម ទាំងទំនុកចិត្តដល់អតិថិជន ដូចជាការបំពេញបែបបទព័ត៌មានផ្ទាល់ខ្លួន តម្រូវឱ្យភ្ជាប់មកជាមួយអត្តស ញ្ញាណប័ណ្ណ លិខិតឆ្លងដែន អាស័យដ្ឋានស្នាក់នៅច្បាស់លាស់និងលិខិតបើកអាជីវកម្មជាដើម ព្រមទាំង មានហត្ថលេខាស្នាមមេដៃគឺទាំងសងខាង។

ជាចុងបញ្ចប់ក្រុមយើងខ្ញុំ សូមធ្វើការអភ័យទោស និងអធ្យាស្រ័យពីសំណាក់លោកគ្រូអ្នកគ្រូនិងមិត្ត អ្នកអាន អ្នកស្រាវជ្រាវទាំងអស់ បើសិនជាមានកំហុសខុសឆ្គងនូវត្រង់ប្រការណាដែលបានកើតឡើងដោយអ ចេតនាព្រោះគ្រាន់តែជាការលើកយកមកធ្វើជាបទបង្ហាញអំពីការសិក្សានៅក្នុងប្រធានបទ “នីតិវិធីនៃការ ទទួលប្រាក់បញ្ញើរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់” ទៅលើមេរៀនដែលបានសិក្សាកន្លងមកតែប៉ុណ្ណោះ។ ថ្វី ត្បិតតែកិច្ចការស្រាវជ្រាវនេះមិនបានបង្ហាញ ទិន្នន័យគ្រប់ជ្រុងជ្រោយក៏ពិតមែន ប៉ុន្តែវាក៏បានជាឯកសារ ដែលមានប្រយោជន៍សម្រាប់សិស្សានុសិស្សជំនាន់ក្រោយ ដែលអាចធ្វើជាកំរូ និងការស្រាវជ្រាវ ដែលទាក់ទង ទៅនឹងប្រធានបទ“នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ” ក្រុម យើងខ្ញុំសូមទទួលនូវ ការចូលរួមចំណែកកែលំអដើម្បីស្ថាបនាដោយការយោគយល់និងអនុគ្រោះដោយសេចក្តីរីករាយ។

៥.២ ការផ្តល់អនុសាសន៍

ក្រោយពីបញ្ចប់ការស្រាវជ្រាវអំពីប្រធានបទនីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារ វឌ្ឍនៈអាស៊ី ចំកាត់ ក្រុមយើងខ្ញុំក៏មានសំណូមពរទៅគណៈគ្រប់គ្រងរបស់ធនាគារនៅក្នុងការកែសម្រួលនូវចំណុចមួយ ចំនួនដូចខាងក្រោម៖

១.តាមការយល់ឃើញរបស់ក្រុមយើងខ្ញុំ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ សាខា បឹងត្របែកគួរតែមាន វិធីសាស្ត្រដ៏ល្អ មួយសម្រាប់អតិថិជនដែលចង់បើកគណនីតាមកម្មវិធីអេប៊ីអេម៉ូបាល (ABA Mobile) គឺអតិថិជន អាចបង្កើតខ្លួនឯងបានរួចអាចប្រើប្រាស់នូវគណនីដែលខ្លួនបង្កើតបានទូលំទូលាយគ្រប់ប្រតិបត្តិការទាំងអស់ ហើយពុំចាំបាច់ធ្វើដំណើរទៅធនាគារដើម្បីឱ្យបុគ្គលិកធនាគារត្រួតពិនិត្យម្តងទៀតនោះទេបើធ្វើដូចនេះគឺ កាន់តែមានភាពងាយស្រួលសម្រាប់អតិថិជននិងចំណេញពេលវេលាផងដែរ។

២.ក្រុមយើងខ្ញុំសូមមានអនុសាសន៍ លើការប្រើប្រាស់សេវាកម្មរបស់ ធនាគារវឌ្ឍនៈអាស៊ី ចំកាត់ ការទូទាត់ប្រាក់ឬផ្ទេរប្រាក់ទៅ កាន់គណនីណាមួយ គួរកុំកាត់ថ្លៃកំរៃសេវាកម្មខ្ពស់ពេក ឬកាត់បន្ថយថ្លៃ កម្រៃសេវាកម្មទៅកាន់កម្រិតមួយដែលសមរម្យ ហេតុដូច្នោះ វាអាចជួយបង្កើនអតិថិជនប្រើប្រាស់នូវសេវា កម្មបានថែម បានមួយកម្រិត។

៣.ក្នុងនោះផងដែរ លក្ខខណ្ឌនៃការទាមទារមិនបាច់តម្រូវឱ្យមានឯកសារច្រើនសុំញុំ ឬប្រើប្រាស់ ឯកសារតិចតួចបំផុត ដែលធ្វើឱ្យអតិថិជនមានភាពងាយស្រួល និងចំណាយពេលតិចក្នុងការប្រើប្រាស់សេ វាកម្ម ហើយនឹងមិនធ្វើឱ្យអតិថិជនបាត់បង់ទំនុកចិត្តនៅក្នុងការយកប្រាក់មកផ្ញើនៅធនាគារ។

ឯកសារយោង

1. ស្រេង លក្ខិណា និង សៃ ស្រីលីន. (២០២២). *នីតិវិធីនៃការទទួលប្រាក់បញ្ញើរបស់ធនាគារ អេស៊ីលីដា ក៏អិលស៊ីទីស្នាក់ការកណ្តាល*. សារណាបញ្ចប់ថ្នាក់បរិញ្ញាបត្រជំនាន់ទី២២. វិទ្យាស្ថានវ៉ាន់ដា. ៥២ទំព័រ
2. WordPress. Khemsarith. (2016, October 4). *និយមន័យធនាគារ*. Retrieved from <https://khemsarith.wordpress.com/2016/10/04/និយមន័យធនាគារ-banking-definitions/> (Accessed February, 16 2025).
3. Adam Barone. (28 March 2023). *និយមន័យធនាគារ?* Retrieved from <https://www.investopedia.com/terms/b/bank.asp> (Accessed February, 16 2025).
4. WordPress. Khemsarith. (2016, October 4). *ទ្រឹស្តីនៃធនាគារ*. Retrieved from <https://khemsarith.wordpress.com/2016/10/04/និយមន័យធនាគារ-banking-definitions/> (Accessed February, 16 2025).
5. WordPress. Khemsarith. (4 October 2016). *តួនាទីនៃធនាគារ*. Retrieved from <https://khemsarith.wordpress.com/2016/10/04/តួនាទីរបស់ធនាគារ-the-roles-of-banks/> (Accessed February, 25 2025).
6. Cambonomist. ខន ណារី. (2023). *សារៈសំខាន់នៃធនាគារ*. Retrieved from <https://cambonomist.com/news/cambodias-banking-sector-is-becoming-more-prominent-on-the-international-stage/> (Accessed February, 25 2025).
7. Wikipedia. (2014, February 21). *ប្រវត្តិប្រាក់បញ្ញើ*. Retrieved from [https://km.wikipedia.org/wiki/ប្រវត្តិរបស់ប្រាក់\(History_of_Money\)](https://km.wikipedia.org/wiki/ប្រវត្តិរបស់ប្រាក់(History_of_Money)) (Accessed February, 25 2025).
8. WordPress. Khemsarith. (2016, October 19). *ប្រភេទប្រាក់បញ្ញើ*. Retrieved from <https://khemsarith.wordpress.com/2016/10/10/ប្រភេទនៃប្រាក់បញ្ញើtypes-of-deposits/> (Accessed February, 25 2025).
9. HAPHAinsider. (30 June 2020). *ផលប្រយោជន៍នៃការដាក់ប្រាក់បញ្ញើនៅធនាគារ*. Retrieved from <https://haphainsider.wordpress.com/2020/06/30/useful-of-bank-deposit/> (Accessed February, 25 2025).
10. Wiktionary. (2011, April 9). *និយមន័យនីតិ?* Retrieved from <https://km.wiktionary.org/wiki/នីតិ> (Accessed February, 25 2025).
11. Thmey Thmey. វិចិត្រសិល្បៈសម្តេចព្រះសង្ឃរាជ ជួន ណាត. (2018, July 08). *និយមន័យនីតិ?* Retrieved from <https://www.thmeythmey.com/detail/66525> (Accessed February, 25 2025).



មានលេខពិសេសនៅ?
ស្រឡាញ់លេខណា ចុចមើកលេខហ្នឹង បានភ្លាមៗ

168 168 168

លេខ បុគ្គលិក

លេខ អនុស្សាវរីយ៍

លេខ កំណើត ធនាគារពិសេស

លេខ ឧត្តម

លេខ គណនីពិសេស

888 899 999

123 456 789

ABA BANK | NATIONAL BANK OF CANADA GROUP

បើកគណនីដូចតាមទូរស័ព្ទ
ដើម្បីបញ្ចូលប្រាក់ទៅគណនីឈ្នួលដើមសា

ABA | NATIONAL BANK OF CANADA GROUP

បញ្ជីបត់បែន
ជាប្រាក់រៀល



ធានាថាកូនរបស់លោកអ្នក
នឹងបាននូវ អ្វីដែលល្អបំផុត

គណនីរួម ABA

គណនីតែមួយ នទ្ធលប្រាក់រួម
ជាមួយដៃគូជំនួយ

-  ប្រើរួមគ្នាបានដល់ 5 នាក់
-  មើលប្រតិបត្តិការតាម ABA Mobile រៀងខ្លួន
-  បើកតាម ABA Mobile មិនបាច់ទៅដល់ធនាគារ



គណនីរួមតាមទូរស័ព្ទ



ឥតគិតថ្លៃ!

